



វប្បធម៌យុវជន សកល

ការយល់ឃើញពីមនុស្សជំនាន់ខ្ចីជីវិត

បញ្ជីមាតិកា

៣ សេចក្តីផ្តើម

៥ ចិត្តកំនិត និងឥរិយាបថសាសនា

១៦ បទពិសោធន៍ និងបញ្ហាជាប់ស្នះផ្ទាល់ខ្លួន

២៥ ការផ្សារ ភ្ជាប់ និងឥទ្ធិពលនៃប្រព័ន្ធខ្លីជីវិត

៣៣ អត្តសញ្ញាណ និងទំនាក់ទំនង

៤៤ សំឡេងដែលមានឥទ្ធិពល និងណែនាំ

៥៣ សំបុត្រពីលោក ROB HOSKINS

៥៤ អំពីអង្គការ ONEHOPE

៥៤ វិធីសាស្ត្រ

៥៥ ការប្រមូលទិន្នន័យ

៥៦ និយមន័យ

សេចក្តីផ្តើម

ជំនាន់ក្មេងជំទង់ និងយុវវ័យបច្ចុប្បន្ននៅលើពិភពលោកដែលកើតនៅចន្លោះឆ្នាំ ១៩៩៥-២០១២។ ហើយជំនាន់នេះមានប្រហែលជាពាក់ព័ន្ធនឹង ២៥% នៃប្រជាជនសរុបលើពិភពលោក។^១ យុវជនទាំងនេះមានទស្សនៈពិសេសប្លែក និងចម្រុះ ដែលជាលទ្ធផលនៃបទពិសោធដីរិត និងពិភពលោកដែលពួកគេធំឡើង។

ការស្រាវជ្រាវនេះបង្ហាញពីទម្លាប់ បញ្ហាជាប់ស្ទះ ជំនឿ និងឥទ្ធិពលនៃជំនាន់នេះនៅទូទាំងពិភពលោក។ ទិន្នន័យក៏មានបង្ហាញពីទស្សនៈរបស់ពួកគេស្តីអំពីព្រះជាម្ចាស់ ព្រះយេស៊ូ ព្រះគម្ពីរ និងក្រុមជំនុំគ្រិស្តបរិស័ទ។ យើងជឿជាក់ថាការសិក្សានេះ មានលក្ខណៈទូលំទូលាយបំផុតទាក់ទងនឹងការមើលយ៉ាងស៊ីជម្រៅ លើជំនឿរបស់មនុស្សជំនាន់នេះនៅទូទាំងពិភពលោក។ តាមការសង្កេតមើលទិន្នន័យរាប់រយដែលយើងបានប្រមូលពីក្មេងជំទង់រាប់ពាន់នាក់នៅទូទាំងពិភពលោក រាបឆ្អើតនូវរូបភាពនៃជំនាន់នេះ ដែលរួមបញ្ចូលទាំងការរកឃើញគួរឱ្យភ្ញាក់ផ្អើល និងរឿងរ៉ាវដែលមិនអាចពន្យល់បានមួយចំនួន។



២០ ប្រទេស



១៤ ភាសា



ក្មេងជំទង់ដែលបានផ្សារភ្ជាប់តាមប្រព័ន្ធឌីជីថល ចំនួន ៤,៣៩៤ នាក់



អាយុ ១៣-១៩ ឆ្នាំ



សំណួរស្ទង់មតិ ចំនួន ៧០



ទ្វីបអាហ្វ្រិក៖
ទ្វីបអាស៊ី៖
ទ្វីបអឺរ៉ាស៊ី៖


ប្រទេសកេនយ៉ា នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង (បានស្ទង់មតិពីក្មេងជំទង់ចំនួន១,២៧៥នាក់)
ប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម (បានស្ទង់មតិពីក្មេងជំទង់ចំនួន២,១០០នាក់)
ប្រទេសអេស៊ីប ហុល្លង់ ព័រទុយកាល់ រ៉ូម៉ានី រុស្ស៊ី អេស្តូនី ចក្រភពអង់គ្លេស (បានស្ទង់មតិពីក្មេងជំទង់ចំនួន២,៩៣៦នាក់)

ទ្វីបអាមេរិកឡាទីន៖
ទ្វីបអាមេរិកខាងជើង៖

ប្រទេសអាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី ម៉ិកស៊ិក (បានស្ទង់មតិពីក្មេងជំទង់ចំនួន១,៦៧៣នាក់)
សហរដ្ឋអាមេរិក (បានស្ទង់មតិពីក្មេងជំទង់ ចំនួន៤១០នាក់)


^១ ការបែងចែកប្រជាជនរបស់អង្គការសហប្រជាជាតិ <https://esa.un.org/unpd/wpp/DataQuery/>

អំពីក្មេងជំទង់



សាសនាផ្សេងៗ៖ ២៣%

- ម៉ូស្លីម៖ ១២%
- ព្រះពុទ្ធ៖ ៥%
- ហិណ្ឌូ៖ ៤%



គ្រិស្តបរិស័ទ ៤៣%

គ្មានសាសនា៖ ៣៤%

- មិនជឿលើព្រះ៖ ១៥%
- មិនកាន់សាសនា៖ ១៣%
- មិនជឿថាមានព្រះ៖ ៥%

ការស្ទង់មតិនេះត្រូវបានចែកចាយតាមអនឡាញ ទៅកាន់ក្មេងជំទង់ដែលមានចន្លោះអាយុ ១៣-១៩ឆ្នាំ ដែលឧស្សាហ៍ប្រើអ៊ីនធឺណិត។ សូមចំណាំថា លទ្ធផលទាំងអស់នេះមិនមែនដើម្បីបង្ហាញពីទស្សនៈក្មេងជំទង់ទាំងអស់ទេ គឺសម្រាប់តែអស់អ្នកដែលទាក់ទងនឹងប្រព័ន្ធខ្ចីជីវិតប៉ុណ្ណោះ។ ទិន្នន័យត្រូវបានប្រមូលនៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មុនពេលដែលជម្ងឺរាតត្បាតកូរ៉ូណាវីរុសបានរីករាលដាលជុំវិញពិភពលោក។ ជាលទ្ធផល ការស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងពីជំនឿរបស់ក្មេងជំទង់ និងឥរិយាបថរបស់ពួកគេ មុនមានបទបញ្ជាឱ្យនៅក្នុងផ្ទះ និងការធ្វើចត្តាឡីស័ក។

ពីក្រុមស្រាវជ្រាវ

យើងខ្ញុំសង្ឃឹមថា អ្នកមិនត្រឹមតែរៀនបានអ្វីមួយថ្មីពីរបាយការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែគំនិត និងដួងចិត្តរបស់អ្នកចាប់ផ្តើមធ្វើសកម្មភាពតំណាងឱ្យមនុស្សជំនាន់នេះ ក៏ដូចជាការផ្សេងៗ ដែលត្រូវការដំណឹងល្អក្នុងជីវិតរបស់ពួកគេ។ ស្ថិតិនៅក្នុងការសិក្សានេះទាំងអស់ តំណាងឱ្យក្មេងជំទង់ជាច្រើនដែលមានក្តីសង្ឃឹម ការភ័យខ្លាច និងបញ្ហាជាប់ស្ទះ។ ក្មេងជំទង់ទាំងនេះមានឈ្មោះ រឿងរ៉ាវ និងជោគវាសនារបស់ពួកគេ។ អង្គការ OneHope ប្តេជ្ញាថានឹងចូលរួមនៅក្នុងជីវិតរបស់យុវជនទាំងនោះរួមជាមួយព្រះយេស៊ូតាមរយៈព្រះបន្ទូលរបស់ទ្រង់។

ចិត្តកំនិត និងឥរិយាបថ សាសនា

អ្វីដែលយើងរកឃើញ

ក្មេងជំទង់ទូទាំងពិភពលោក



ក្មេងជំទង់ជាងពាក់កណ្តាល (៥២%) នៅទូទាំងពិភពលោកនិយាយថា **ពួកគេមិនដែលអានកម្ចីរសាសនាដោយខ្លួនឯងទេ។**



ក្មេងជំទង់ជាច្រើនដែលមិនទៅក្រុមជំនុំរាយការណ៍ថា **ពួកគេបើកចំហនៅក្នុងការទៅចូលរួមប្រសិនបើមានអ្នកអញ្ជើញពួកគេ** ហើយនិយាយថា គ្រិស្តបរិស័ទដែលពួកគេស្គាល់មានចិត្តល្អ និងយកចិត្តទុកដាក់។



ក្មេងជំទង់ជាងពាក់កណ្តាល (៥២%) ជឿថា **សាសនាទាំងអស់បង្រៀនពីសេចក្តីពិតដែលត្រឹមត្រូវដូចគ្នា។** គ្រិស្តបរិស័ទ ក៏ដូចជាអ្នកមិនជឿដែរ ដែលនិយាយបែបនេះ។


យុវវ័យម៉ូស្លីមនៅក្នុងការសិក្សារបស់យើង **មានវិន័យជាងសាសនាណាៗទាំងអស់** បើនិយាយពីការចូលរួមច្បាយបង្គំ ការចូលរួមអានបទកម្ចីរ និងការអធិស្ឋាន។



ក្មេងជំទង់ពីរភាគបីនៅលើពិភពលោកនិយាយថា ជំនឿ ឬដំណើរខាងវិញ្ញាណរបស់ពួកគេ គឺជា**ផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់ពួកគេ។**

ក្មេងជំទង់គ្រិស្តបរិស័ទ៖

ក្មេងជំទង់ **៤៣%** ដែលបានស្ទង់មតិ បានហៅខ្លួនឯងថាជា**គ្រិស្តបរិស័ទ។**



មានតែ **៧%** ប៉ុណ្ណោះដែលបង្ហាញពីជំនឿ និងទម្លាប់ជា**គ្រិស្តបរិស័ទដែលប្តេជ្ញា។** (សូមមើលនិយមន័យនៅទំព័រទី៨)



៤០% នៃក្មេងជំទង់ដែលហៅខ្លួនឯងថាជាគ្រិស្តបរិស័ទនិយាយថា ពួកគេ**មិនដែលអានព្រះកម្ចីរ។**



ក្មេងជំទង់ដែលមានជំនឿស្នូលនៃគ្រិស្តបរិស័ទតែងតែអានព្រះកម្ចីរ និងមានទម្លាប់អធិស្ឋានរាយការណ៍ថា **មានបញ្ហាជាប់ស្ទះផ្ទាល់ខ្លួនក្នុងអត្រាទាប។**


ចិត្តគំនិត និងឥរិយាបថសាសនា

ការសិក្សាស្រាវជ្រាវនេះ មានលក្ខណៈទូលំទូលាយពិសេសនៅក្នុងការត្រួតពិនិត្យលើតួនាទីជំនឿ និងសាសនាដែលដើរតួនៅក្នុងជីវិតក្មេងជំទង់សព្វថ្ងៃនេះ។

តើពួកគេនិយាយថា ដំណើរជីវិតខាងវិញ្ញាណសំខាន់ប៉ុណ្ណាចំពោះពួកគេ? តើពួកគេអនុវត្តជំនឿរបស់ពួកគេបែបណា? ការសិក្សានេះមើលទៅលើចិត្តគំនិត និងឥរិយាបថរបស់ក្មេងជំទង់សព្វថ្ងៃ និងឥទ្ធិពលលើផ្នែកផ្សេងៗទៀតក្នុងជីវិតរបស់ពួកគេ។

អត្តសញ្ញាណសាសនាទូទាំងពិភពលោក

ប្រហែលជា ២ ភាគ ៥ នៃក្មេងជំទង់ទូទាំងពិភពលោកបានហៅខ្លួនឯងថាជាគ្រិស្តបរិស័ទ ហើយ ១ ភាគ ៤ ទៀតកាន់សាសនាផ្សេង ហើយមាន ១ ភាគ ៣ ជាអ្នកមិនកាន់សាសនា មិនជឿលើព្រះ ឬមិនជឿថាមានព្រះ។ សាសនាទាំងអស់ដែលយើងបានសិក្សា នៅទ្វីបអាហ្វ្រិកមានគ្រិស្តបរិស័ទច្រើនជាងគេ ហើយនៅទ្វីបអាស៊ីមានតិចជាងគេ។



មនុស្សចំនួនតិចដែលមានការប្តេជ្ញា

មានការរកឃើញមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍បំផុតទាក់ទងនឹងជំនឿ នៅពេលយើងបង្រួមការយកចិត្តទុកដាក់របស់យើងចំពោះក្មេងជំងឺដែលជាគ្រិស្តបរិស័ទ បានប្តេជ្ញាចិត្តចំពោះជំនឿ និងការអនុវត្តបែបប្រពៃណីរបស់គ្រិស្តបរិស័ទ។ យើងបានរៀនថា តើវាមានអត្ថន័យបែបណាដែលហៅខ្លួនឯងជាគ្រិស្តបរិស័ទ ហើយអាចខុសគ្នាខ្លាំងអាស្រ័យលើមនុស្សម្នាក់ៗ បរិយាកាសជុំវិញ និងបរិបទប្រវត្តិ។ សម្រាប់គោលបំណងនៃការស្រាវជ្រាវនេះ អង្គការ OneHope បានបង្កើតនិយមន័យនៃជំនឿ និងឥរិយាបថដែលបង្ហាញថាអ្នកឆ្លើយតបគឺជាគ្រិស្តបរិស័ទដែលមានការប្តេជ្ញា។


លក្ខណៈទាំង៦ របស់ក្មេងជំងឺគ្រិស្តបរិស័ទដែលប្តេជ្ញាចិត្ត




* សូមចំណាំថា ក្មេងជំងឺដែលហៅខ្លួនឯងថាជាគ្រិស្តបរិស័ទនេះ មិនមែនជាក្រុមស្ថាប័ននៃព្រះយេស៊ូ ឬមរមនទេ។ គ្រិស្តបរិស័ទដែលប្តេជ្ញាអាចជាកាតូលិក សេរីនដេអាត់វេនទីស្ត អុកតូដុក ឬនិកាយជាច្រើនទៀត។

នៅទូទាំងពិភពលោក ប្រមាណ១ភាគ១៤នៃក្មេងជំងឺគ្រិស្តបរិស័ទមានលក្ខណៈត្រូវតាមនិយមន័យគ្រិស្តបរិស័ទដែលប្តេជ្ញាចិត្ត។ ខណៈពេលដែលគំរូរបស់យើង ៤៣% ចាត់ទុកខ្លួនគេថាកាន់សាសនាគ្រិស្ត ហើយមានតែ ៧% ដែលបង្ហាញជំនឿ និងឥរិយាបថដែលបង្ហាញថាពួកគេប្តេជ្ញាចិត្តរស់នៅជាគ្រិស្តបរិស័ទ។ យុវវ័យភាគច្រើនជាគ្រិស្តបរិស័ទដែលប្តេជ្ញា ជាងក្មេងជំងឺ។ ៥%នៃក្មេងជំងឺដែលមានអាយុចន្លោះ ១៣-១៥ឆ្នាំ ជាគ្រិស្តបរិស័ទដែលប្តេជ្ញា ហើយក្មេងជំងឺអាយុ១៦-១៧ឆ្នាំមាន៦% និង១៨-១៩ឆ្នាំមាន៤%។

គ្រិស្តបរិស័ទដែលប្តេជ្ញាតាមអាយុ



គ្រិស្តបរិស័ទប្តេជ្ញាទូទាំងពិភពលោក




មានក្មេងជំទង់តិចជាង ១ភាគ១៤ នាក់ ជុំវិញពិភពលោកដែលប្តេជ្ញារស់នៅក្នុងជំនឿ និងមានឥរិយាបថគ្រិស្តបរិស័ទមូលដ្ឋាន។

គ្រិស្តបរិស័ទដែលមានតែឈ្មោះ គឺជាក្មេងជំទង់ដែលហៅខ្លួនឯងថាជាគ្រិស្តបរិស័ទតែមិនបង្ហាញពីជំនឿ ឬទទួលស្គាល់ណាមួយនៃនិយមន័យគ្រិស្តបរិស័ទនៅទំព័រ៤១។

ឥរិយាបថសាសនា

គ្រិស្តបរិស័ទវ័យជំទង់ដែលប្តេជ្ញាបង្ហាញពីឥរិយាបថសាសនាក្នុងការរៀនសូត្រ និងជំនឿមុតមាំជាងក្មេងជំទង់គ្រិស្តបរិស័ទផ្សេងទៀត ដែលសំដៅលើគ្រិស្តបរិស័ទដែលមានតែឈ្មោះនៅក្នុងការសិក្សានេះ។ គ្រិស្តបរិស័ទដែលប្តេជ្ញា នឹងចូលរួមក្រុមជំនុំច្រើនជាងបីដង ហើយយ៉ាងហោចណាស់ទៅចូលរួមក្រុមជំនុំរាល់សប្តាហ៍ បើធៀបទៅក្មេងជំទង់គ្រិស្តបរិស័ទដែលមានតែឈ្មោះ។ ពួកគេជឿជាក់យ៉ាងខ្លាំងថា ពួកគេមានទំនួលខុសត្រូវដើម្បីចែករំលែកជំនឿរបស់គេជាមួយអ្នកដទៃ ហើយអនុវត្តតាមជំនឿមុតមាំនោះដោយផ្សាយដំណឹងល្អ។ គ្រិស្តបរិស័ទដែលប្តេជ្ញា មានការសន្ទនាខាងព្រលឹងវិញ្ញាណជាមួយអ្នកមិនជឿពីរដង ច្រើនជាងគ្រិស្តបរិស័ទដែលមានតែឈ្មោះ។




អត្ថប្រយោជន៍នៃការប្តេជ្ញា

បើនិយាយតាមភាពជាក់ស្តែង តើការផ្លាស់ប្តូរបែបណាដែលយើងឃើញនៅក្នុងជីវិតគ្រិស្តបរិស័ទដែលប្តេជ្ញា? ទិន្នន័យបង្ហាញថា គ្រិស្តបរិស័ទដែលប្តេជ្ញាមានអត្ថប្រយោជន៍វិជ្ជមានដែលមិនអាចប្រកែកបាន។

បញ្ហាជាប់ស្ទះផ្ទាល់ខ្លួន

នៅក្នុងរយៈពេលបីខែមុន ខ្ញុំឆ្លងកាត់៖

■ ក្មេងជំទង់ទាំងអស់ ■ គ្រិស្តបរិស័ទដែលមានតែឈ្មោះ ■ គ្រិស្តបរិស័ទដែលប្តេជ្ញា 🌈




គ្រិស្តបរិស័ទដែលប្តេជ្ញា មិនសូវនិយាយថា ថ្មីៗនេះពួកគេមានការធ្លាក់ទឹកចិត្ត មានគំនិតចង់ធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងរយៈពេលបីខែកន្លងមកនេះ ដូចក្មេងជំទង់ផ្សេងទៀតទេ។ ពួកគេមិនសូវជាមានការរាយការណ៍ច្រើនថា ខ្លួនភាន់ច្រឡំអត្តសញ្ញាណភេទរបស់ពួកគេ ឬការស្រលាញ់ភេទដូចគ្នានោះទេ។

គ្រិស្តបរិស័ទដែលប្តេជ្ញា បានរាយការណ៍ថាមានអត្រាទាបនៃឥរិយាបថដែលមានហានិភ័យ និងបញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្ត សឹងតែគ្រប់សំណួរដែលយើងបានរស់វែង ខណៈពេលដែលគ្រិស្តបរិស័ទមានតែឈ្មោះត្រូវបានសង្កេតឃើញថា មានលក្ខណៈស្រដៀងនឹងក្មេងជំទង់ទូទៅទាំងអស់ដែលត្រូវបានស្ទង់មតិនៅលើពិភពលោក។

ទម្លាប់សាសនារបស់ក្មេងជំទង់ទូទាំងពិភពលោក

យើងបានវាស់វែងទម្លាប់សាសនារបស់ក្មេងជំទង់ ដូចជាការជួបជុំជាមួយសហគមន៍ដំនើរ ការអានព្រះគម្ពីរ និងការអធិស្ឋាន។ សូមក្រឡេកមើលអ្វីដែលម៉ូស្លីម^១ គ្រិស្តបរិស័ទ និងក្មេងជំទង់ដែលកាន់សាសនាដទៃទៀត^២ កំពុងធ្វើនៅក្នុងផ្នែកទាំងនេះ។



១ សូមចំណាំថា ប្រជាជនម៉ូស្លីមភាគច្រើន បានប្រមូលផ្តុំគ្នានៅប្រទេសឥណ្ឌូនេស៊ី និងអេស៊ីប ហើយចំណែកនៅក្នុងប្រទេសនីហ្សេរីយ៉ា ឥណ្ឌា និងកេនយ៉ាមានចំនួនតិច។

២ សូមមើលទំព័រ៧ សម្រាប់អត្រាបែងចែកក្មេងជំទង់ទូទាំងពិភពលោកតាមសាសនា

ការចូលរួមនៅក្នុងបទគម្ពីរ




ក្មេងជំទង់ ៥២% និយាយថាពួកគេមិនដែលអានគម្ពីរសាសនាដោយខ្លួនឯងទេ។

ក្មេងចំណោមក្មេងជំទង់ទាំងអស់ដែលយើងបានសិក្សា ក្មេងជំទង់ម៉ូស្លីមកាន់សាសនាខ្លាំងជាងគេ២។ ក្មេងជំទង់ម៉ូស្លីម ៩ភាគ ១០ បាននិយាយថាជំនឿរបស់ពួកគេគឺជាផ្នែកដ៏សំខាន់នៃអត្តសញ្ញាណរបស់ពួកគេ ដែលមានភាគរយខ្ពស់ជាងក្មេងជំទង់កាន់សាសនាផ្សេងៗ។ យុវវ័យម៉ូស្លីមក៏បង្ហាញថាមានវិន័យជាងគេ បើនិយាយពីទម្លាប់សាសនា។ ក្មេងជំទង់ម៉ូស្លីម៦១% និយាយថា ពួកគេទៅព្រះវិហាររាល់ថ្ងៃ ឬរាល់សប្តាហ៍ ខណៈពេលដែលគ្រិស្តបរិស័ទមានតែ៣៦%ប៉ុណ្ណោះ ដែលនិយាយថាពួកគេចូលរួមវេនថ្វាយបង្គំក្នុងក្រុមជំនុំញឹកញាប់ដូចគ្នានេះ។ មានក្មេងជំទង់គ្រិស្តបរិស័ទ១១ភាគ៥ និយាយថាពួកគេមិនដែលទៅក្រុមជំនុំ។

វត្តមានក្នុងក្រុមជំនុំ

- រាល់សប្តាហ៍ ឬជាញឹកញាប់
- រាល់ខែ
- បីបួនដងក្នុងមួយឆ្នាំ

ក្មេងជំទង់ម៉ូស្លីមនៅក្នុងការសិក្សារបស់យើងក៏ជាអ្នកដែលមានវិន័យខ្ពស់ក្នុងការអានគម្ពីរសាសនារបស់ពួកគេ និងអធិស្ឋាន។ ក្មេងជំទង់ម៉ូស្លីម (៣៦%) អានគម្ពីរក្លែង ដែលមានចំនួនបីដងច្រើនជាងក្មេងជំទង់គ្រិស្តបរិស័ទដែលអានព្រះគម្ពីរ (១១%)។ មានក្មេងជំទង់គ្រិស្តបរិស័ទ២១ភាគ៥និយាយថាពួកគេមិនដែលអានគម្ពីរដោយខ្លួនឯងទេ។



ប្រទេសដែលចូលរួមនៅក្នុងការអានព្រះគម្ពីរតិចជាងគេ



% who say they never read it

បើប្រៀបធៀបពីភាពញឹកញាប់ដែលពួកគេអានបទគម្ពីរ ក្មេងជំទង់តែងនិយាយថាពួកគេមានទម្លាប់អធិស្ឋាន។ បើនិយាយមិនសំដៅលើសាសនាជាក់លាក់ណាមួយ មានក្មេងជំទង់ ៤២% និយាយថាពួកគេអធិស្ឋានរាល់ថ្ងៃ ឬរាល់សប្តាហ៍។ ម៉ូស្លីមមានវិន័យជាងគេរហូតដល់ ៧២% ដោយរាយការណ៍ថាពួកគេអធិស្ឋានរាល់ថ្ងៃ បើធៀបទៅនឹងគ្រិស្តបរិស័ទដែលមាន ៤១% និងសាសនាដទៃទៀត ៣៣%។

អត្តសញ្ញាណខាងវិញ្ញាណ



៤១% នៃក្មេងជំទង់ដែលមិនទាន់មកក្រុមជំនុំនិយាយថា ពួកគេនឹងមកប្រសិនបើមានការអញ្ជើញ។

៣៤% និយាយថាពួកគេមិនប្រាកដ។

ខ្ញុំមិនស្គាល់គ្រិស្តបរិស័ទណាទេ




គួរឱ្យភ្ញាក់ផ្អើល ក្មេងជំទង់ទូទាំងពិភពលោកបើកចំហចំពោះគោលគំនិតខាងវិញ្ញាណ មិនថាពួកគេចូលរួមនឹងសាសនាណាមួយក្តី។ ក្មេងជំទង់២ភាគ៣នៅទូទាំងពិភពលោកនិយាយថា ជំនឿ និងដំណើរខាងវិញ្ញាណរបស់ពួកគេ គឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់ពួកគេ។ សូមចំណាំថា ជិតពាក់កណ្តាល (៤៤%) នៃក្មេងជំទង់ដែលមិនកាន់សាសនានិយាយបែបនេះ។

ក្មេងជំទង់ក៏និយាយថា ពួកគេនឹងព្រមទទួលការអញ្ជើញទៅក្រុមជំនុំ។ មានក្មេងជំទង់ ៤១% ដែលមិនចូលរួមក្រុមជំនុំនិយាយថា ពួកគេនឹងមក ប្រសិនបើមានការអញ្ជើញ ហើយមាន ៣៤% និយាយថាមិនច្បាស់ទេ។ មានតែ ១ ភាគ ៤ ដែលនិយាយថាមិនមក។ នេះហាក់ដូចជាក្មេងជំទង់សព្វថ្ងៃនេះជាអ្នកស្វែងរក ដែលបើកចំហចិត្តចំពោះបទពិសោធន៍ខាងវិញ្ញាណនៅកន្លែងណាក៏ដោយដែលពួកគេអាចរកឃើញនូវបទពិសោធន៍ទាំងនោះ។

ទិន្នន័យក៏បង្ហាញថាក្មេងជំទង់មានការយល់ឃើញវិជ្ជមានចំពោះអ្នកជឿនៅក្នុងជីវិតរបស់ពួកគេ។ ៧១%នៃក្មេងជំទង់ដែលមិនមែនជាគ្រិស្តបរិស័ទបាននិយាយថា គ្រិស្តបរិស័ទភាគច្រើនដែលពួកគេស្គាល់ មានចិត្តល្អ និងយកចិត្តទុកដាក់។ ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រទេសមួយចំនួននៅអាស៊ី ក្មេងជំទង់មួយចំនួនបាននិយាយថាពួកគេមិនស្គាល់គ្រិស្តបរិស័ទណាទេ។

បើកចំហចិត្តនឹងការចូលរួមក្រុមជំនុំ



នៅពេលដែលអ្វីគ្រប់យ៉ាងជាការពិត

សព្វថ្ងៃនេះ ក្មេងជំទង់មិនចង់និយាយថា សេចក្តីពិតអាចរកឃើញនៅក្នុងសាសនាតែមួយទេ។ ក្មេងជំទង់ជាងពាក់កណ្តាល (៥២%) នៃក្មេងជំទង់ទូទាំងពិភពលោកជឿថា គ្រប់សាសនាទាំងអស់បង្រៀនពីសេចក្តីពិតប្រហាក់ប្រហែលគ្នា។ ក្នុងចំណោមក្មេងជំទង់គ្រិស្តបរិស័ទ អត្រាយល់ស្របគ្នាគឺ ៥៣%។ ក្មេងជំទង់នៅក្នុងសាសនាមួយចំនួនដូចជាឥស្លាម ព្រះពុទ្ធ និងហិណ្ឌូជឿលើការនេះកាន់តែខ្លាំងទៀត។

ប្រហែលនេះជាលទ្ធផលនៃចិត្តគំនិតបើកចំហផ្នែកខាងព្រលឹងវិញ្ញាណរបស់មនុស្សជំនាន់នេះ ព្រោះក្រុមយុវវ័យក្នុងចំណោមសាសនា និងតំបន់ផ្សេងៗដូចជាមានផ្នត់គំនិតដូចគ្នានេះ។ ជាក់ស្តែង ប្រសិនបើជំនឿគឺជាផ្នែកដ៏សំខាន់នៃអត្តសញ្ញាណរបស់ពួកគេ ក្មេងជំទង់ទំនងជា ភាគច្រើន (មិនតិចទេ) គឺនឹងប្រកាន់ជំហរនេះ (៦៧%)។ នេះចង្អុលបង្ហាញពីភាពធម្មតាគួរឱ្យចាប់អារម្មណ៍នៃមនុស្សជំនាន់បច្ចុប្បន្ន។ យុវវ័យអះអាងថា ដំណើរជីវិតខាងវិញ្ញាណគឺជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណរបស់ពួកគេ ដោយមិនខ្វល់ថាអាចរកឃើញសេចក្តីពិតនៅកន្លែងណាទេ។ សូម្បីតែក្មេងជំទង់គ្រិស្តបរិស័ទក៏ហាក់ដូចជាទទួលឥទ្ធិពលពីការគិតបែបនេះដែរ។ ជនជាតិភាគតិចជាច្រើន (៣០%) មិនយល់ស្របនឹងសេចក្តីថ្លែងថា ការលើកលែងទោសបាបអាចធ្វើទៅបានតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្តទេ។


៥២% នៃក្មេងជំទង់ទូទាំងពិភពលោកជឿថា គ្រប់សាសនាទាំងអស់បង្រៀនសេចក្តីពិតត្រឹមត្រូវស្មើគ្នា។

៤៦% នៃក្មេងជំទង់និយាយថា ពួកគេមិនដែលនិយាយអំពីសាសនា ឬប្រធានបទខាងវិញ្ញាណជាមួយអ្នកដទៃដែលមិនមានជំនឿដូចជាពួកគេទេ។

ជំនឿខាងវិញ្ញាណ ភាគច្រើនជារឿងផ្ទាល់ខ្លួន មិនមែនជារឿងបែបសហគមន៍ទេ។ ក្មេងជំទង់ជិតពាក់កណ្តាល (៤៦%) និយាយថា ពួកគេមិនដែលនិយាយអំពីរឿងសាសនា ឬកិច្ចការខាងវិញ្ញាណជាមួយអ្នកដទៃ ដែលមិនមានជំនឿដូចគេឡើយ។ ប្រហែលជាពាក់កណ្តាលនិយាយថា ពួកគេមានការសន្ទនាខាងវិញ្ញាណទាំងនេះជារៀងរាល់ខែ ឬញឹកញាប់ ហើយក្មេងជំទង់គ្រិស្តបរិស័ទមិនធ្វើការផ្សាយដំណឹងល្អ ច្រើនជាងក្មេងជំទង់ទូទៅទេ។

ការសន្ទនាខាងវិញ្ញាណ

តើក្មេងជំទង់និយាយអំពីជំនឿ ឬកិច្ចការខាងវិញ្ញាណជាមួយមនុស្សដែលមិនមានជំនឿដូចជាគេញឹកញាប់ប៉ុណ្ណា (រាល់ខែ ឬញឹកញាប់)



ការសិក្សានេះបានរកឃើញថា ក្មេងជំទង់គ្រិស្តបរិស័ទ ៤៤% មិនជឿថាពួកគេមានទំនួលខុសត្រូវក្នុងការចែករំលែកជំនឿរបស់គេជាមួយអ្នកដទៃទេ។

សេចក្តីសន្និដ្ឋាន

ជាការសំខាន់ដែលត្រូវចាំថា រូបភាពនៃចិត្តគំនិត និងឥរិយាបថខាងសាសនារបស់ក្មេងជំទង់ គឺដូចជាការផ្តិតយកនូវ រូបភាពមួយ។ ទម្លាប់ទាំងនេះ គឺមិនទាន់នៅជាប់ក្នុងជីវិតរបស់យុវវ័យ ហើយអាចខុសគ្នាខ្លាំងនៅពេលពួកគេចាស់ ទៅ។ ប៉ុន្តែសម្រាប់ពេលនេះ ការស្រាវជ្រាវនេះផ្តល់ឱ្យយើងនូវការយល់ដឹងដ៏មានតម្លៃចំពោះក្មេងជំទង់ និងចំណុច ឆ្ពោះទៅរកការអនុវត្តជាក់ស្តែងមួយចំនួន។

- **ការចាប់យកឱកាសចំពោះការបើកចំហចិត្តខាងព្រលឹងវិញ្ញាណរបស់ មនុស្សជំនាន់នេះ។**

មនុស្សជំនាន់នេះបង្ហាញពីការបើកចំហចិត្តចំពោះគំនិតនៃការអនុវត្តកិច្ចការខាងវិញ្ញាណ ហើយអ្នកមិនជឿជាច្រើននិយាយថា ពួកគេសុខចិត្តទៅលេងក្រុមជំនុំ។ លើសពីនេះទៅ ទៀត ពួកគេមានការយល់ឃើញវិជ្ជមានថាក្រិស្តបរិស័ទមានចិត្តល្អ និងយកចិត្តទុកដាក់។ ការសន្ទនាដែលចាប់ផ្តើមដោយការសន្ទតជារួមថា មនុស្សមានគោលបំណងពាក់ព័ន្ធនឹង កិច្ចការខាងវិញ្ញាណ អាចបើកទ្វារទៅកាន់ការស្វែងយល់កាន់តែស៊ីជម្រៅពីជំនឿ។

- **ការដើរតាមព្រះគ្រិស្ត គឺសំដៅលើអត្តសញ្ញាណ និងការដាក់វិន័យ។**

ក្មេងជំទង់ដែលប្រកាន់ខ្ជាប់នូវជំនឿស្នូលនៃជំនឿគ្រិស្តបរិស័ទ និងអ្នកដែលមានទម្លាប់ អានបទគម្ពីរ និងអធិស្ឋាន មើលឃើញពីភាពខុសប្លែកវិជ្ជមានជាច្រើននៅក្នុងជីវិតរបស់ ពួកគេ បើធៀបទៅនឹងជីវិតរបស់នៅរបស់គ្រិស្តបរិស័ទដែលមានតែឈ្មោះ ឬក្មេងជំទង់ ផ្សេងទៀត។ ការបង្កើតសិស្សនៃជំនាន់នេះ ដែលផ្តោតលើជំនឿ និងការអនុវត្តស្នូល ទាំងនេះ ដែលអាចនាំឱ្យផ្នែកជាច្រើននៃជីវិតរបស់ពួកគេមានសណ្តាប់ធ្នាប់។

- **សេចក្តីពិតមួយចំនួនគឺជាសេចក្តីពិតដាច់ខាត**


ក្មេងជំទង់គ្រិស្តបរិស័ទនៅក្នុងការសិក្សានេះ ហាក់ដូចជាមិនចង់ប្តេជ្ញាចំពោះទស្សនៈនៃ សេចក្តីពិតដាច់ខាត ឬប្រកាន់យកទំនួលខុសត្រូវក្នុងការចែករំលែកសេចក្តីពិតជាមួយ អ្នកដទៃទេ។ តើយើងអាចជួយឱ្យក្មេងជំទង់យល់ពីការប្រកាសដំណឹងល្អដាច់ខាត និង ដោះស្រាយជាមួយនឹងភាពតានតឹងក្នុងការរស់នៅតាមសេចក្តីនេះ នៅក្នុងវប្បធម៌មួយ ដែលបង្រៀនពីការអនុគ្រោះមិនប្រឆាំង និងការរាប់បញ្ចូលដោយរបៀបណា?




បទពិសោធន៍ និងបញ្ហា ជាប់ស្នះផ្ទាល់ខ្លួន

អ្វីដែលយើងបានរកឃើញ

ក្មេងជំទង់ជាច្រើនកំពុងតែប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ឯកោ ការធ្លាក់ទឹកចិត្ត ការថប់បារម្ភខ្លាំង និង ការគិតចង់ធ្វើអត្តឃាត។



ក្មេងជំទង់ **១ ភាគ ១៤** ទូទាំងពិភពលោកបានរាយការណ៍ថា មានការគិតចង់ធ្វើអត្តឃាតនៅក្នុងរយៈពេលបីខែចុងក្រោយនេះ។



ក្មេងជំទង់ **១ ភាគ ១៤** និយាយថា ពួកគេបានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងរយៈពេលបីខែចុងក្រោយនេះ។

ក្មេងស្រីជួបបញ្ហាប្រឈមជាងក្មេងប្រុស បើនិយាយពីសុខភាពផ្លូវចិត្តហើយសឹងតែពីរដង (ច្រើនជាងក្មេងប្រុស) និយាយថាពួកគេបានប៉ុនប៉ងធ្វើអត្តឃាត។




ក្មេងជំទង់ទូទាំងពិភពលោក



ក្មេងជំទង់ទូទាំងពិភពលោក **៣ ភាគ ១០** រាយការណ៍ថាប្រលូកក្នុងផ្លូវភេទក្នុងរយៈពេល ៣ ខែចុងក្រោយ។

គ្រិស្តបរិស័ទ



អត្រានេះកាន់តែខ្ពស់នៅក្នុងចំណោមគ្រិស្តបរិស័ទ (១ ភាគ ៣)។



ក្មេងជំទង់ **១ ភាគ ៥** បានរាយការណ៍ថា មានការចាប់អារម្មណ៍ស្រលាញ់អ្នកដែលមានភេទដូចគ្នានៅក្នុងរយៈពេលបីខែចុងក្រោយ។

ចំណាំ៖ ការនេះស្តុះបញ្ចាំងពីក្មេងជំទង់ដែលមិនទាន់រៀបការ


ការពិនិត្យមើលលើសុខភាពផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ

វ័យជំទង់ គឺជាពេលវេលានៃជីវិតដែលអាចបំពេញដោយការលំបាកៗនៅកម្រិតជាច្រើន។ ក្មេងជំទង់អាចនឹងព្យាយាមស្វែងយល់ថាពួកគេជានរណា ហើយពួកគេនឹងក្លាយជានរណា អ្វីដែលពួកគេពូកែ និងអ្វីដែលពួកគេចង់ធ្វើក្នុងជីវិត រួមទាំងការស្វែងរកទំនាក់ទំនងស្នេហាដែលអាចកើតមាន និងស្វែងរកកន្លែងរបស់ពួកគេនៅក្នុងចំណោមក្រុមមិត្តភក្តិ។ មានរឿងជាច្រើនកំពុងកើតឡើងសម្រាប់យុវវ័យ ហើយក្មេងជំទង់នៅក្នុងការសិក្សានេះបានប្រាប់យើងត្រង់ៗថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាជាប់ស្ទះផ្ទាល់ខ្លួនធំៗមួយចំនួន។

ក្មេងជំទង់ជិត ២ភាគ៣ បានរាយការណ៍ថាមានអារម្មណ៍ឯកកោ ហើយជាងពាក់កណ្តាលបានរាយការណ៍ថាមានការថប់បារម្ភខ្លាំង និងជិតពាក់កណ្តាលទៀតបានរាយការណ៍អំពីការធ្លាក់ទឹកចិត្ត។^១ ក្មេងជំទង់បានរាយការណ៍ពីបទពិសោធន៍ និងបញ្ហាជាប់ស្ទះផ្ទាល់ខ្លួនក្នុងជីវិតនៅរយៈពេលបីខែនេះ ហើយទិន្នន័យទាំងនេះត្រូវបានប្រមូលនៅក្នុងខែកុម្ភៈ ដល់ខែមីនាឆ្នាំ២០២០។ នេះមានន័យថា ក្មេងជំទង់កំពុងតែឆ្លុះបញ្ចាំងលើជីវិតរបស់ពួកគេ មុនពេលទទួលរងផលប៉ះពាល់រីករាលដាលពីជម្ងឺរាតត្បាតកូវីដ១៩ ដែលបណ្តាលឱ្យមានការបិទខ្ទប់ និងការធ្វើចត្តាឡីស័កទូទាំងប្រទេស។

សុខភាពផ្លូវចិត្តទូទាំងពិភពលោក

នៅក្នុងរយៈពេលបីខែចុងក្រោយ ខ្ញុំឆ្លងកាត់៖



១ សូមចំណាំថា៖ ទាំងនេះមិនមែនជាកម្រិតជំងឺធ្លាក់ទឹកចិត្ត ឬថប់បារម្ភ ដែលចេញដោយគ្លីនិកទេ។ ក្មេងជំទង់បកស្រាយដោយខ្លួនឯងចំពោះលក្ខខណ្ឌផ្សេងៗដែលបានផ្តល់ជូន និងរាយការណ៍ដោយខ្លួនឯងថាពួកគេមានដូច្នោះមែន។

យើងបានសុំឱ្យក្មេងជំទង់រាយការណ៍ដោយខ្លួនឯងប្រសិនបើពួកគេធ្លាប់មានគំនិតចង់ធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងពេលបីខែចុងក្រោយនេះ។

មានក្មេងជំទង់មួយភាគបួនជុំវិញពិភពលោកបានរាយការណ៍ពីការគិតចង់សម្លាប់ខ្លួន នៅក្នុងចំណោមប្រទេសដែលមានអត្រាខ្ពស់ជាងគឺ (ក្មេងជំទង់) ១ភាគបី ឬច្រើនជាងនេះ។ ការគិតចង់ធ្វើអត្តឃាត អាចមានច្រើនទម្រង់ពីការគិតធម្មតា ទៅការគិតបែបលម្អិត និងមានការរៀបចំទៀតផង។

ក្មេងជំទង់ទូទាំងពិភពលោក ១ ភាគ ៤ បានរាយការណ៍ថាធ្លាប់គិតចង់ធ្វើអត្តឃាត។


ប្រទេសដែលនាំមុខគេ



ការគិតចង់ធ្វើអត្តឃាត



ការប៉ុនប៉ងធ្វើអត្តឃាត



មែនហើយ មិនមែនការគិតចង់ធ្វើអត្តឃាតទាំងអស់ តែងនាំឱ្យមានការប៉ុនប៉ងធ្វើអត្តឃាតពិតប្រាកដទេ។ ទោះជាយ៉ាងណា ក្មេងជំទង់៧% (១ភាគ១៤) ទូទាំងពិភពលោកបានរាយការណ៍ពីការប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងរយៈពេលបីខែចុងក្រោយ នៅក្នុងប្រទេសដែលមានអត្រាខ្ពស់ជាង១ក្នុងចំណោម១០។^១

ការសង្កេតគួរឱ្យកត់សម្គាល់មួយនៅក្នុងការសិក្សានេះជុំវិញការប៉ុនប៉ងធ្វើអត្តឃាត គឺថាក្មេងជំទង់មានការរាយការណ៍ច្រើនជាងយុវវ័យ។

ការប៉ុនប៉ងធ្វើអត្តឃាតតាមអាយុ



១៣-១៥



១៦-១៧




១៨-១៩

១ វាជាការសំខាន់ដែលត្រូវចងចាំថា ទិន្នន័យនេះជាទិន្នន័យដែលរាយការណ៍ដោយខ្លួនឯងដោយក្មេងជំទង់មិនបានដកស្រង់ចេញពីកំណត់ត្រាមន្ទីរពេទ្យ ឬឧប្បត្តិហេតុនៅប្រទេស ដែលក្នុងករណីភាគច្រើនបង្កើតជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវផ្សេងទៀតលើប្រធានបទនេះ។

ក្មេងជំទង់ដែលស្ថិតនៅក្នុងកន្លែងងងឹត

ការស្រាវជ្រាវលើព័ត៌មានដែលបានបោះពុម្ពផ្សាយលើប្រធានបទនេះ ចង្អុលបង្ហាញលើកត្តាជាច្រើនដែលអាចទាក់ទងនឹងហានិភ័យរបស់យុវជនចំពោះការធ្វើអត្តឃាត រួមមានបញ្ហា LGBTQ ការប្រើប្រាស់សារធាតុផ្សេងៗ ការធ្វើបាប និងរោគសញ្ញានៃការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត។^១ ការស្រាវជ្រាវរបស់យើងបានបង្ហាញពីការតភ្ជាប់ស្រដៀងគ្នា។ ក្មេងជំទង់ដែលកំពុងប្រឈមជាមួយនឹងអត្តសញ្ញាណភេទ ឬការស្រលាញ់ភេទដូចគ្នា គឺមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាត រួមជាមួយក្មេងជំទង់ដែលរាយការណ៍ថាជាជនរងគ្រោះនៃការធ្វើបាបតាមអនឡាញ និងអ្នកដែលកំពុងប្រឈមនឹងបញ្ហាសុខាភិបាលផ្លូវចិត្ត។ ការសេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន ត្រូវបានគេសង្កេតឃើញថាមានអត្រាខ្ពស់ជាងការគិតចង់ ឬប៉ុនប៉ងធ្វើអត្តឃាត។

កត្តាទាំង៧ដែលទាក់ទងនឹងអត្រាហានិភ័យធ្វើអត្តឃាតខ្ពស់



ការប៉ុនប៉ងធ្វើអត្តឃាត ដូចជាកំនិតធ្វើអត្តឃាតដែរ គឺកើតចេញពីការបន្តមានឥរិយាបថមិនប្រុងប្រយ័ត្ន ដែលបង្ហាញពីគុណតម្លៃទាបនៅក្នុងជីវិត រហូតដល់ការប៉ុនប៉ងដែលបានគ្រោងទុក និងមានការចង្អុលបង្ហាញ។ វាមិនចាំបាច់ជាព្រឹត្តិការណ៍មួយដែលជំរុញឱ្យយុវវ័យព្យាយាមយកជីវិតរបស់ពួកគេនោះទេ ប៉ុន្តែវាអាចជាសេរីនៃជំហាននិងកំនិតតូចៗដែលកើតម្តងមួយៗបន្តបន្ទាប់គ្នា។ ការប៉ុនប៉ងមួយចំនួនដែលក្មេងជំទង់បានរាយការណ៍នៅក្នុងការសិក្សារបស់យើង ប្រហែលជាមិនមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីទាមទារការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រទេ។


បើមិនគិតពីកាលៈទេសៈជាក់លាក់ទេ ទិន្នន័យនេះបង្ហាញថាក្មេងជំទង់ខ្លះស្ថិតនៅកន្លែងងងឹតខ្លាំង ដែលកំពុងជំរុញពួកគេឆ្ពោះទៅរកសកម្មភាពអស់សង្ឃឹម។ ទិន្នន័យនេះផ្តល់បុព្វហេតុធ្វើឱ្យផ្អាក និងឆ្លុះបញ្ចាំងពីលក្ខណៈដ៏ធ្ងន់ធ្ងរ និងសមាមាត្រនៃការរាលដាលបញ្ហានេះនៅក្នុងជីវិតរបស់ក្មេងជំទង់។ នៅពេលនិយាយអំពីការធ្វើអត្តឃាត យើងមិនសម្លឹងមើលលេខនៅលើទំព័រ ឬតារាងនៃគំរូសិក្សាទេ ប៉ុន្តែយើងគិតអំពីជីវិតរបស់មនុស្សពិតប្រាកដ។ ដែលមានន័យថាចំនួនណាមួយ គឺតែងតែជាចំនួនដ៏ច្រើនដែលមិនគួរកើតមានឡើយ។

១ ទិន្នន័យអនឡាញរបស់ CDC WONDER សង្កត់ធ្ងន់ទៅលើកត្តានៃការស្លាប់ ឯកសារ មូលហេតុនៃការស្លាប់ជាច្រើននៅឆ្នាំ២០១៥-២០១៧។ [AmericasHealthRankings.org](https://www.AmericasHealthRankings.org) បានចូលមើលនៅឆ្នាំ២០២០។

ប្រព័ន្ធយុវជន សិក្សា | ២០

ក្មេងស្រីៗមានបញ្ហាជាប់ស្ទះច្រើនជាង

ក្មេងស្រីជំទង់កំពុងតែមានបញ្ហាជាប់ស្ទះច្រើនជាងក្មេងប្រុសជំទង់ នៅពេលនិយាយអំពីសុខភាពផ្លូវចិត្តរបស់ពួកគេ។ វាអាចទៅរួចដែលថា ក្មេងស្រីអាចមានអារម្មណ៍ថាមានសេរីភាពជាង ក្នុងការនិយាយពីបញ្ហាជាប់ស្ទះដែលពួកគេកំពុងជួបប្រទះ។ ទោះយ៉ាងណា ភាពខុសគ្នាស្រឡះរវាងក្មេងស្រី និងក្មេងប្រុស ត្រូវបានគេសង្កេតឃើញនៅទូទាំងតំបន់ និងសាសនានានា។




វាក្នុងឱកាសម្តងម្កាល់ថាក្រិស្តបរិស័ទដែលប្តេជ្ញាចិត្ត មិនខុសប្លែកអ្វីនៅទីនេះទេ។ អត្រានៃបញ្ហាជាប់ស្ទះផ្ទាល់ខ្លួនត្រូវបានគេសង្កេតឃើញថាទាបក្នុងចំណោមក្រិស្តបរិស័ទដែលប្តេជ្ញា ប៉ុន្តែមានគម្លាតដ៏គួរឱ្យកត់សម្គាល់រវាងក្មេងប្រុស និងក្មេងស្រី ចំពោះចំណុចទាំងនេះ។

យុវវ័យ និងផ្លូវភេទ

វ័យជំទង់អាចជាពេលនៃការធ្វើពិសោធផ្លូវភេទ។ នៅទូទាំងពិភពលោកមានក្មេងជំទង់៣ភាគ១០ បានរាយការណ៍ថាកំពុងប្រលូកក្នុងផ្លូវភេទក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នេះអាចតំណាងឱ្យវិសាលភាពទូលំទូលាយនៃឥរិយាបថសក្តានុពល ប៉ុន្តែក្នុងការឆ្លើយតបទៅនឹងសំណួរនេះ ក្មេងជំទង់បានកំណត់និយមន័យដោយខ្លួនឯងថា តើវាមានន័យយ៉ាងដូចម្តេចចំពោះការប្រលូកក្នុងផ្លូវភេទ។ ក្មេងជំទង់ណាដែលបានរាយការណ៍ថាបានរៀបការ មិនបានរាប់បញ្ចូលទេ គឺដើម្បីធានាថា ស្ថិតិនេះតំណាងឱ្យការរួមភេទខាងក្រៅបរិបទអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ក្មេងជំទង់ជនជាតិអាហ្វ្រិកងាយនឹងរាយការណ៍ពីសកម្មភាពផ្លូវភេទ ហើយក្មេងជំទង់នៅអាស៊ីទំនងជាមានតិចបំផុត។


ការប្រលូកក្នុងផ្លូវភេទតាមប្រទេស



ការប្រលូកក្នុងផ្លូវភេទតាមអាយុ


ភាពសកម្មផ្លូវភេទខ្ពស់ជាងមុនបីដងក្នុងចំណោមយុវវ័យ (១៨-១៩ឆ្នាំ) ប្រើប្រៀបធៀបទៅនឹងក្មេងជំទង់ (១៣-១៥ឆ្នាំ)។

ទោះយ៉ាងណាក៏ដោយ មានក្មេងជំទង់ច្រើនជាង ១ភាគ១០ដែលមានអាយុក្រោម១៦ឆ្នាំ នៅតែរាយការណ៍អំពីភាពសកម្មផ្លូវភេទថ្មីៗនេះ។ គ្រិស្តបរិស័ទដែលមានតែឈ្មោះ មានអត្រាខ្ពស់ជាងនៅគ្រប់វ័យទាំងអស់។ ក្មេងប្រុស និងក្មេងស្រីទំនងជាបានរាយការណ៍ថាកំពុងប្រលូកក្នុងផ្លូវភេទប្រហាក់ប្រហែលគ្នា។




ការឆ្លើយតបរបស់ក្មេងជំទង់គ្រិស្តបរិស័ទ

ការចូលរួមក្នុងសកម្មភាពផ្លូវភេទហាក់ដូចជាឥរិយាបថដែលក្មេងជំទង់មួយចំនួនបានប្រលូក ហើយផ្តាច់ខ្លួនចេញពីជំនឿខាងសីលធម៌របស់ពួកគេអំពីប្រធានបទនេះ។ គ្រិស្តបរិស័ទមានរបាយការណ៍មធ្យមពីសកម្មភាពផ្លូវភេទថ្មីៗជាងក្មេងជំទង់ដែលកាន់សាសនាដទៃទៀត។ ទោះបីជាពួកគេបញ្ជាក់ពីគោលជំហរព្រះគម្ពីរថាការរួមភេទគួរតែត្រូវបានរក្សាទុកសម្រាប់អាពាហ៍ពិពាហ៍ក្តី ក៏ក្មេងជំទង់គ្រិស្តបរិស័ទដែលប្តេជ្ញា ហាក់ដូចជាបានចូលរួមក្នុងសកម្មភាពផ្លូវភេទដូចគ្នានឹងគ្រិស្តបរិស័ទដែលមានតែឈ្មោះដែរ។



តើវាពិតជាមិនអីមែនឬ ដែលរួមភេទមុនរៀបការនោះ?



រឿងអាសអាភាសគឺជាបញ្ហាប្រឈមមួយ

ក្មេងជំទង់ជិតពាក់កណ្តាល (៤៨%) បានសារភាពថាបានមើលរឿងអាសអាភាស។

មានក្មេងប្រុសដែលមើលលើសម្ភារៈអាសអាភាសច្រើនជាងក្មេងស្រីក្នុងរយៈពេល៣ខែចុងក្រោយនេះ (៥៦% និង ៤០%)។

ទិន្នន័យនេះក៏មានទំនោរតាមអាយុ ដែលយុវវ័យប្រើប្រាស់រឿងអាសអាភាសច្រើនជាងក្មេងជំទង់។ ប៉ុន្តែអាយុនៅក្មេងមិនមែនធានាថា មនុស្សម្នាក់មិនពាក់ព័ន្ធនឹងរឿងនេះទេ។ ក្នុងចំណោមក្មេងជំទង់អាយុ ១៣-១៥ឆ្នាំ មាន ២ ភាគ ៥ និយាយថាពួកគេបានមើលរឿងអាសអាភាសថ្មីៗនេះ។

មានក្មេងជំទង់៤៨% បាននិយាយថាពួកគេបានមើលរឿងអាសអាភាសថ្មីៗនេះ។

ការប្រើប្រាស់រឿងអាសអាភាសតាមអាយុ



ការឆ្លើយតបរបស់ក្មេងជំទង់គ្រិស្តបរិស័ទ

■ គ្រិស្តបរិស័ទដែលប្តេជ្ញា

■ គ្រិស្តបរិស័ទដែលមានតែឈ្មោះ



សេចក្តីសន្និដ្ឋាន៖

យើងគួរតែយកចិត្តទុកដាក់លើបញ្ហាជាប់ស្នះដែលក្មេងជំទង់កំពុងរាយការណ៍។ ស្ថានភាពរបស់ក្មេងជំទង់គ្រប់រូបគឺខុសៗគ្នា ហើយគ្មាននរណាម្នាក់អាចមានដំណោះស្រាយចំពោះបញ្ហាដែលពួកគេកំពុងជួបប្រទះនោះទេ។ ប៉ុន្តែវាជាការសំខាន់ដែលយើងត្រូវដឹងអំពីលក្ខណៈ និងភាពធ្ងន់ធ្ងរនៃតថភាពជាក់ស្តែង ដែលក្មេងជំទង់កំពុងតែជួបប្រទះ។ នេះជាចំណុចបន្ថែមមួយចំនួនដែលត្រូវពិចារណានៅពេលយើងផ្លាស់ប្តូរពីការយល់ចិត្តទៅជាសកម្មភាព៖

- **ក្មេងជំទង់គ្រិស្តបរិស័ទត្រូវការការបង្កើតសិស្សនៅលើផ្នែកផ្លូវភេទ។**
យុវវ័យភាគច្រើនសព្វថ្ងៃនេះ កំពុងញែកការរួមភេទចេញពីបរិបទដ៏ពិសិដ្ឋនៃអាពាហ៍ពិពាហ៍ ហើយចាត់ទុកវាគ្រាន់តែជាសកម្មភាពសម្រាប់ការសប្បាយផ្ទាល់ខ្លួនប៉ុណ្ណោះ។ គ្រិស្តបរិស័ទដែលប្តេជ្ញា បង្ហាញពីការយល់ដឹងថា ការរួមភេទមុនរៀបការគឺជាការខុសឆ្គង ប៉ុន្តែគោលការណ៍សីលធម៌របស់ពួកគេ មិនបានរារាំងពួកគេពីការរួមភេទទេ។ វាមិនគ្រប់គ្រាន់ទេក្នុងការបង្រៀនក្មេងជំទង់នូវអ្វីដែលព្រះគម្ពីរចែង។ តើយើងអាចណែនាំយុវវ័យឱ្យរស់នៅតាមព្រះគម្ពីរ ដែលឱ្យតម្លៃ និងរ៉ាប់រងនូវអំណោយនៃផ្លូវភេទបានដោយរបៀបណា?
- **ក្មេងជំទង់គ្រិស្តបរិស័ទត្រូវការការបង្កើតសិស្សនៅលើផ្នែកផ្លូវភេទ។**
ទិន្នន័យបង្ហាញថា យើងមិនអាចសន្មតថាអាយុ ឬសាសនាអាចការពារក្មេងជំទង់ពីការមើលរឿងអាសអាភាសបានទេ។ សូម្បីតែក្មេងជំទង់ដែលកាន់ជំនឿគ្រិស្តបរិស័ទ និងចូលរួមក្នុងការដាក់វិន័យគ្រិស្តបរិស័ទ ក៏កំពុងតែប្រឈមនឹងផ្នែកនេះដែរ។
- **ក្មេងស្រីប្រហែលជាត្រូវការគាំទ្របន្ថែម**
ភាពខុសគ្នានៃអត្រាបញ្ហាជាប់ស្នះផ្ទាល់ខ្លួនតាមភេទ គឺមិនអាចប្រកែកបានទេ ហើយក៏មានអត្រាខ្ពស់ក្នុងចំណោមក្មេងស្រីៗ ដែលមិនអាចព្រងើយកន្តើយបានដែរ។ ការរស់នៅជាគ្រិស្តបរិស័ទដែលប្តេជ្ញាគឺជួយបានច្រើន ប៉ុន្តែវាបានបិទគម្លាតរវាងភេទទេ។ សូមពិចារណាអំពីបញ្ហាជាប់ស្នះដែលក្មេងស្រីៗអាចនឹងជួបប្រទះ និងរបៀបដែលយើងអាចជួយផ្តល់អំណាចដល់ស្ត្រីដែលមានភាពចាស់ទុំខាងជំនឿឱ្យបង្កើតសិស្សដល់មនុស្សជំនាន់បន្ទាប់។



ការផ្សារភ្ជាប់
និងតម្លៃពលនៃប្រព័ន្ធ
ឌីជីថល

អ្វីដែលយើងបានរកឃើញ




ក្មេងជំទង់កំពុងចំណាយពេល
អនឡាញជាមធ្យម **៧ម៉ោង**
២៣នាទី ជារៀងរាល់ថ្ងៃ។


ក្មេងជំទង់ដែល ប្រើប្រាស់អ៊ីនធឺណិតច្រើន
(ច្រើនជាង១០ម៉ោងរៀងរាល់ថ្ងៃ) កំពុងតែមាន
បញ្ហាសុខភាពផ្លូវចិត្តច្រើន។



ក្មេងជំទង់ **៩៤%**
និយាយថាពួកគេមើល
វីដេអូរៀងរាល់ថ្ងៃ



ក្មេងជំទង់ **៦៤%**
កំពុងតែប្រើប្រាស់
បណ្តាញសង្គម
មួយម៉ោង ឬតិច
ជាងនេះរៀងរាល់
ថ្ងៃ។



ក្មេងជំទង់ភាគច្រើន
និយាយថា **បណ្តាញ**
សង្គមរួមចំណែក
នៅក្នុងការបំពេញ
ចិត្តក្នុងជីវិតរបស់
ពួកគេ។

ការចំណាយពេលអនឡាញ

នេះគឺជាជំនាន់ដែលមានការផ្សារភ្ជាប់លើប្រព័ន្ធឌីជីថលច្រើនបំផុតដែលពិភពលោកពុំធ្លាប់មាន។ ក្មេងជំទង់សព្វថ្ងៃធំដឹងក្តីដោយប្រើអ៊ីនធឺណិតមានទូរស័ព្ទស្អាតហួនគ្រប់ដៃតាំងពីក្មេង ហើយមិនដែលស្គាល់ពិភពលោកដែលគ្មានបណ្តាញសង្គមទេ។

ការផ្សារភ្ជាប់អ៊ីនធឺណិត គឺជាតម្រូវការជាមុនសម្រាប់ការចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ។ គោលបំណងសំខាន់មួយនៃគំនិតផ្តួចផ្តើមការស្រាវជ្រាវនេះ គឺដើម្បីស៊ើបអង្កេតផលប៉ះពាល់នៃការផ្សារភ្ជាប់លើប្រព័ន្ធឌីជីថលទៅលើទស្សនៈ ជំនឿ និងឥរិយាបថរបស់ក្មេងជំទង់។

តើក្មេងជំទង់ចំណាយពេលប៉ុន្មានលើអ៊ីនធឺណិត? តើពួកគេធ្វើអ្វីនៅពេលប្រើអ៊ីនធឺណិតនេះ? តើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ មានឥទ្ធិពលលើអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្តេច? ទាំងនេះគឺជាសំណួរមួយចំនួនដែលត្រូវបានលើកឡើងនៅក្នុងការសិក្សានេះ។

ក្មេងជំទង់ចំណាយពេលជាមធ្យម៧ម៉ោងនិង២៣នាទីអនឡាញជារៀងរាល់ថ្ងៃ នៅចំណោម២០ប្រទេសដែលបានធ្វើការស្ទង់មតិ។ យុវវ័យនៅប្រទេសប្រេស៊ីលមានពេលវេលាច្រើនបំផុតគឺ៩.៥ម៉ោងអនឡាញជារៀងរាល់ថ្ងៃ ហើយផ្ទុយមកវិញ ក្មេងជំទង់នៅប្រទេសចិនបានរាយការណ៍ពីចំនួនពេលវេលាអនឡាញតិចបំផុតគឺ៥.៥ម៉ោងរៀងរាល់ថ្ងៃ។

៧:២៣ រយៈពេលអនឡាញជាមធ្យមរៀងរាល់ថ្ងៃ



ប្រទេស

- ៩:២៩ ប្រេស៊ីល
- ៩:០៧ ឥណ្ឌូនេស៊ី
- ៨:២៩ អាហ្សង់ទីន
- ៨:២៨ នីហ្សេរីយ៉ា
- ៧:៥៤ រុស្ស៊ី
- ៧:៤០ កេនយ៉ា
- ៧:៣៥ សហរដ្ឋអាមេរិក
- ៧:៣៤ ឥណ្ឌា
- ៧:២២ ម៉ិកស៊ិក
- ៧:២២ អាមេរិកខាងត្បូង
- ៧:១៩ កូឡុំប៊ី
- ៧:១៩ ចក្រភពអង់គ្លេស
- ៧:០៨ ព័រទុយកាល់
- ៦:៥០ វៀតណាម
- ៦:៤៥ អេស្ប៉ាញ
- ៦:៤៣ អេស៊ីប
- ៦:៤២ ហុល្លង់
- ៦:២៩ រ៉ូម៉ានី
- ៦:០៣ ជប៉ុន
- ៥:២៤ ចិន


ក្មេងជំទង់កំពុងចំណាយពេលអនឡាញច្រើនជាង៧ម៉ោងជារៀងរាល់ថ្ងៃ



ការចូលរួមអនឡាញ

តើក្មេងជំទង់កំពុងធ្វើអ្វីខ្លះនៅក្នុងម៉ោងទាំងអស់ដែលពួកគេប្រើអ៊ីនធឺណិត? ក្មេងជំទង់និយាយថាពួកគេ ចំណាយពេលច្រើនបំផុតក្នុងការនិយាយ ធ្វើសារ ឬជជែកតាមវីដេអូ។ បណ្តាញសង្គមអះអាងថាមានចំនួន ម៉ោងខ្ពស់បំផុតទី២ បន្ទាប់មកទៀតគឺការមើលវីដេអូ ឬរឿងតាមអនឡាញ ហើយចុងក្រោយគឺការលេង ហ្គេម។

សកម្មភាពដែលចំណាយពេលជុំវិញពិភពលោក



ប្រទេសដែលនាំមុខគេ

ក្មេងជំទង់នៅក្នុងប្រទេសមួយចំនួន ចំណាយពេលជាច្រើនជាងពេលដែលប្រទេសផ្សេងៗ ទៀតនៅលើពិភពលោកចំណាយជាមធ្យម នៅលើសកម្មភាពទាំងនេះ។

ជជែកកម្សាន្ត



បណ្តាញសង្គម



មើលវីដេអូ



ហ្គេម



ពេលវេលាចំណាយសរុបមិនមែនជាមធ្យោបាយតែមួយដើម្បីវាស់ស្ទង់នូវអ្វីដែលយុវវ័យចាប់អារម្មណ៍ទេ។ សកម្មភាពតាមអ៊ីនធឺណិតដែលពួកគេត្រូវបានមកធ្វើវិញ បង្កើតជាប្រភពនៃការចូលរួមលើប្រព័ន្ធឌីជីថលរបស់ពួកគេ។ សកម្មភាពប្រចាំថ្ងៃដែលពេញនិយមបំផុតក្នុងចំណោមយុវវ័យ គឺមើលវីដេអូ។

៩៤ភាគរយនៃអ្នកឆ្លើយតបនិយាយថា ពួកគេមើលវីដេអូជារៀងរាល់ថ្ងៃ។ សកម្មភាពដែលពេញនិយមបំផុតទី២នោះគឺបណ្តាញសង្គម។ ក្មេងជំទង់ស្ទើរតែទាំងអស់កំពុងប្រើបណ្តាញសង្គមជារៀងរាល់ថ្ងៃទោះជាយ៉ាងណាក៏ដោយ មាន៦៤ភាគរយនិយាយថា ពួកគេចំណាយពេលមួយម៉ោង ឬតិចជាងនេះនៅលើវេទិកាទាំងនេះ។


ក្មេងជំទង់មានចម្លើយចម្រុះគ្នាចំពោះបណ្តាញសង្គមទាំងមូល។ មនុស្សជាច្រើនយល់ថា វាជារតនាគុណវិជ្ជមានមួយដែលក្នុងនោះមានក្មេងជំទង់បីភាគប្រាំយល់ស្របថា បណ្តាញសង្គមជួយពួកគេឱ្យពេញចិត្តនឹងជីវិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក្មេងជំទង់ជាងពាក់កណ្តាលបាននិយាយថា ជួនកាល ឬជាញឹកញាប់ វាធ្វើឱ្យពួកគេមានអារម្មណ៍សោកសៅ ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត។



ក្មេងជំទង់ **៩៤%** មើលវីដេអូជារៀងរាល់ថ្ងៃ

ក្មេងជំទង់**៦៤%**និយាយថា ពួកគេចំណាយពេលមួយម៉ោង ឬតិចជាងនេះលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ។

បណ្តាញសង្គមធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសៅ ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត



ឥទ្ធិពលលើអ៊ីនធឺណិត

យើងទទួលបានការឆ្លើយតបជាច្រើនខុសៗគ្នាពីក្មេងជំទង់ទាក់ទងនឹងទម្លាប់ប្រើប្រាស់ និងពេលវេលាអនឡាញរបស់ពួកគេ ដែលជំរុញឱ្យយើងចាត់ប្រភេទអ្នកឆ្លើយតបជា អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតស្រាល (០-៤ ម៉ោង អនឡាញប្រចាំថ្ងៃ) និងអ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់ (១០ម៉ោងឡើង អនឡាញប្រចាំថ្ងៃ)។ តាមរយៈការក្រឡេកមើលទិន្នន័យតាមរយៈកញ្ចក់ឡែននេះ បង្ហាញពីការរកឃើញគួរឱ្យចាប់អារម្មណ៍មួយចំនួន។

បើនិយាយអំពីគោលដៅជីវិត ក្មេងជំទង់ដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់ទំនងជាបង្ហាញឥរិយាបថសហគ្រិន ហើយផ្ដោតលើការរកលុយបានច្រើនក្នុងគោលដៅអាជីពការងារ ជាងក្មេងជំទង់ដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតស្រាល។ ក្មេងជំទង់ក៏បង្ហាញពីភាពខុសគ្នានៅក្នុងបទពិសោធគ្រួសាររបស់ពួកគេដែរ។ អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់ មិនសូវមានបទពិសោធគ្រួសារល្អទេ ហើយភាគច្រើនពួកគេមិនសូវ ឬមិនដែលនិយាយពីបញ្ហាសំខាន់ៗជាមួយនឹងឪពុកម្តាយរបស់ពួកគេទេ។

ការប្រើប្រាស់អ៊ីនធឺណិត និងបទពិសោធដីវិត

អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតស្រាល
(០-៤ម៉ោង អនឡាញជារៀងរាល់ថ្ងៃ)

អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់
(ច្រើនជាង១០ម៉ោង អនឡាញជារៀងរាល់ថ្ងៃ)



គោលដៅ

ខ្ញុំចង់ចាប់ផ្តើមអាជីវកម្ម ឬមានក្រុមហ៊ុនផ្ទាល់ខ្លួននៅថ្ងៃអនាគត។

៧១%

៧៥%

អ្វីដែលសំខាន់បំផុតនៅក្នុងអាជីពអនាគតរបស់ខ្ញុំគឺ វាបានប្រាក់ចំណូលច្រើនប៉ុណ្ណា។

១៨%

២៥%



គ្រួសារ

និយាយជាមួយ បទពិសោធគ្រួសាររបស់ខ្ញុំល្អ។

៧៨%

៨៦%

ខ្ញុំនិយាយជាមួយឪពុកម្តាយរបស់ខ្ញុំអំពីបញ្ហាសំខាន់ៗចំពោះខ្ញុំ។

៧៨%

៨៤%



ជំនឿ

ខ្ញុំជឿថា វាមិនអីទេក្នុងការរួមភេទមុនរៀបការ ។

៤៤%

៥៦%

វាមិនអីក្នុងការដែលនរណាម្នាក់ផ្លាស់ប្តូររាងកាយរបស់ពួកគេដើម្បីមានភេទផ្សេង។

៣៥%


៤៤%

ទំនោរនៅក្នុងទិន្នន័យក៏បង្ហាញផែនទីភ្ជាប់ទំនាក់ទំនងទៅនឹងទស្សនៈរប្បធម៌ជាក់លាក់ និងគោលគំនិតផ្សេងៗ ដែរ។ ឧទាហរណ៍៖ ក្មេងជំទង់ដែលជាអ្នកប្រើអ៊ីនធឺណិតកម្រិតធ្ងន់ទំនងជានិយាយថា វាមិនអីទេក្នុងការរួមភេទ មុនរៀបការ ហើយអាចទទួលយកបានក្នុងការផ្លាស់ប្តូររាងកាយរបស់អ្នកឱ្យក្លាយជាភេទផ្សេងៗ។ ក្នុងចំណោម នេះ ក៏មានរឿងមិនគួរឱ្យភ្ញាក់ផ្អើលដែរ គឺថាក្មេងជំទង់ដែលចំណាយពេលច្រើនអនឡាញប្រហែលទំនងជាមាន ទស្សនៈធំទូលំទូលាយអំពីពិភពលោក និងសីលធម៌។

ការប្រើប្រាស់អ៊ីនធឺណិត និងបញ្ហាជាប់ស្ទះផ្ទាល់ខ្លួន

■ អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតស្រាល (០-៤ម៉ោង អនឡាញជារៀងរាល់ថ្ងៃ) ■ អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់ (ច្រើនជាង១០ម៉ោង អនឡាញជារៀងរាល់ថ្ងៃ)

នៅក្នុងរយៈពេលបីខែចុងក្រោយនេះ ខ្ញុំឆ្លងកាត់៖



ការទាក់ទងគ្នាគួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងទិន្នន័យបានលេចឡើង នៅពេលដែលការប្រើប្រាស់អ៊ីនធឺណិតរបស់ ក្មេងជំទង់ មានលក្ខណៈច្រើនជ្រុលជាមួយនឹងបទពិសោធន៍របស់ពួកគេ។ អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិត ធ្ងន់ហាក់ដូចជាប្រឈមនឹងសុខភាពផ្លូវចិត្តខ្លាំង។ ក្មេងជំទង់ចំណាយពេល១០ម៉ោង ឬច្រើនជាងនេះអនឡាញជារៀងរាល់ថ្ងៃ បានរាយការណ៍ថា មានអត្រាខ្ពស់នៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត បើប្រៀបធៀបនឹងអ្នកប្រើប្រាស់ អ៊ីនធឺណិតកម្រិតស្រាល។ ពួកគេទំនងជារាយការណ៍ខ្លួនឯងច្រើនជាងទ្វេដងថា ពួកគេមានការគិតចង់ធ្វើអត្តឃាត ហើយចែមទាំងប៉ុនប៉ងធ្វើអត្តឃាតក្នុងរយៈពេលបីខែចុងក្រោយនេះ។

ជាក់ស្តែង ការរកឃើញទាំងនេះគួរឱ្យព្រួយបារម្ភខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនៃទំនាក់ទំនងរវាង ពេលវេលាអនឡាញ និងបញ្ហាជាប់ស្ទះផ្ទាល់ខ្លួនមិនបានបង្ហាញយ៉ាងច្បាស់ទេ។ ទិន្នន័យនេះបង្ហាញថាចំណុចទាំងពីរ នេះមានការផ្សារភ្ជាប់គ្នាមួយចំនួន ប៉ុន្តែវាមិនបានបង្ហាញថាមួយណានាំទៅកាន់មួយណាទេ។ វាអាចទៅរួចដែល អ្នកប្រើប្រាស់អ៊ីនធឺណិតកម្រិតធ្ងន់មានភាពអស់សង្ឃឹមនៅក្នុងជីវិតជាក្មេងជំទង់។ ម្យ៉ាងវិញទៀត ក្មេងជំទង់កំពុងតែ ប្រឈមនឹងសុខភាពផ្លូវចិត្តរួចទៅហើយ អាចងាកទៅឧបករណ៍ឌីជីថលដើម្បីគេចចេញពីបញ្ហានេះ។ ហើយចំណុច ទាំងពីរនេះអាចត្រូវខ្លះដែរ។

សេចក្តីសន្និដ្ឋាន

យើងមិនអាចភ្លេចបានទេថានៅរយៈពេលជំងឺអាចមានការផ្លាស់ប្តូរអ្វីម៉្លេះ ការតប់ប្រមល់ក្នុងសង្គម និងការរំខានផ្សេងៗទៀតដែលអាចរួមចំណែកដល់សុខភាពផ្លូវចិត្ត។ ការចំណាយពេលលើឧបករណ៍ឌីជីថល គឺគ្រាន់តែជាធាតុផ្សំមួយក្នុងចំណោមការរួមបញ្ចូលគ្នាយ៉ាងស្មុគស្មាញនៃកត្តាដែលជះឥទ្ធិពលដល់ជីវិត និងបទពិសោធផ្ទាល់ខ្លួនរបស់ក្មេងជំងឺបច្ចុប្បន្ននេះ។ តើការទាំងអស់នេះមានអត្ថន័យបែបណា ចំពោះរបៀបដែលយើងផ្សារភ្ជាប់គ្នាតាមឌីជីថលក្នុងជំនាន់នេះ? ទាំងនេះជាកំនិតគួរពិចារណាមួយចំនួន៖

- វីដេអូពេញនិយមជាងគេនៅក្នុងចំណោមក្មេងជំងឺ**
 វាជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការឈោងចាប់ក្មេងជំងឺ។ សូមចាំថា ក្មេងជំងឺ៩៤% មើលវីដេអូរៀងរាល់ថ្ងៃ។ តើយើងអាចប្រើឧបករណ៍ទាក់ទាញនេះ ដើម្បីឈោងចាប់ក្មេងជំងឺសម្រាប់ព្រះគ្រីស្ទបានដោយរបៀបណា?
- បណ្តាញសង្គមបង្កើតឱ្យមានការឆ្លើយតបចម្រុះគ្នា**
 ក្មេងជំងឺភាគច្រើនពិនិត្យមើលព័ត៌មានតាមបណ្តាញសង្គមរៀងរាល់ថ្ងៃ ប៉ុន្តែមិនចំណាយពេលច្រើននៅទីនោះទេ (៦៤% ចំណាយពេល១ម៉ោងឬតិចជាងនេះរាល់ថ្ងៃ)។ លើសពីនេះទៀត ក្មេងជំងឺបានបែងចែកថា តើបណ្តាញសង្គមកំពុងជួយ ឬធ្វើបាបពួកគេ។ តើយើងអាចជួយមនុស្សជំនាន់នេះដោះស្រាយតាមផលប៉ះពាល់នៃឥរិយាបថឌីជីថលរបស់ពួកគេ និងក៏ដូចជាកាត់បន្ថយភាពតានតឹងដែលពួកគេកំពុងជួបប្រទះយ៉ាងដូចម្តេច?
- ក្មេងជំងឺផ្សេងទៀតដែលមិនអនុញ្ញាត ក៏ប្រហែលជាប្រឈមនឹងបញ្ហាជាខ្លាំងដែរ។**
 អ្នកដែលចំណាយពេលអនុញ្ញាតជាច្រើនកំពុងតែដោះស្រាយជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូច្នេះសូមគិតអំពីរបៀបដែលអ្នកអាចត្រៀមខ្លួនឆ្លើយតបនៅក្នុងការសន្ទនាដែលអាចនឹងកើតមានឡើង។



អត្ថសញ្ញាណ និងទំនាក់ទំនង

អ្វីដែលយើងបានរកឃើញ

ប្រហែលក្មេងជំទង់ជាងពាក់កណ្តាលជឿថា **ជាទូទៅ ភេទគឺផ្អែកលើភេទដែលមនុស្សកើតមកជាមួយ។**






ក្មេងជំទង់ពាក់កណ្តាលទៀតជឿថា វាជាអ្វីដែល**មនុស្សម្នាក់កំណត់សម្រាប់ខ្លួនគេ** យោងទៅតាម**អារម្មណ៍ផ្ទាល់ខ្លួន** ឬ**ការទាក់ទាញខាងផ្លូវភេទ។**





ក្មេងស្រី មានទស្សនៈបែបប្រពៃណីអំពីអាពាហ៍ពិពាហ៍ជាងក្មេងប្រុស។





ក្មេងជំទង់ **៤៤%** ទូទាំងពិភពលោកជឿថា អាពាហ៍ពិពាហ៍**មិនគួរតែផ្តាច់មុខរវាងបុរសម្នាក់និងស្រីម្នាក់ទេ។**



ក្មេងជំទង់ **១ភាគ១០** កាន់តាម**ទស្សនៈព្រះគម្ពីរ**អំពីអាពាហ៍ពិពាហ៍។




ក្មេងជំទង់ពេញចិត្តនឹងទំនាក់ទំនងរបស់ពួកគេ ដោយមាន**៨២%** កំពុងរាយការណ៍ពី**បទពិសោធក្រុមសាររបស់ពួកគេ**ថា ជា**រួមល្អ** ហើយមានតួលេខដូចគ្នាដោយនិយាយថាពួកគេមាន**មិត្តភក្តិជិតស្និទ្ធ**ដែលស្គាល់ពួកគេច្បាស់។

អត្តសញ្ញាណភេទ គឺជាជម្រើសមួយ

អត្តសញ្ញាណ និងទំនាក់ទំនងរបស់ក្មេងជំទង់គឺមានភាពស្មុគស្មាញ និងបែបផ្ទាល់ខ្លួនខ្ពស់។ គ្មានគំនិតផ្តួចផ្តើមស្រាវជ្រាវណាមួយអាចវាស់ស្ទង់គ្រប់ទិដ្ឋភាពដែលពាក់ព័ន្ធបានទេ ដូច្នេះយើងបានជ្រើសរើសផ្តោតលើចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹងទស្សនៈរបស់ក្មេងជំទង់ និងខ្លួនឯង។ តើពួកគេនិយាយអ្វីខ្លះអំពីអត្តសញ្ញាណភេទ និងអត្តន័យចំពោះពួកគេ? តើពួកគេពេញចិត្តនឹងទំនាក់ទំនងមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេយ៉ាងណា? តើពួកគេនឹងអនុវត្តនូវទស្សនៈអ្វីរហូតដល់គេពេញវ័យ ចំពោះប្រធានបទដូចជាការរួមភេទ និងអាពាហ៍ពិពាហ៍? ការសន្ទនាទាំងនេះមានភាពស្មុគស្មាញ ប៉ុន្តែនេះជាអ្វីដែលយើងរកឃើញនៅក្នុងផ្នែកដ៏សំខាន់ៗទាំងនេះ។

ប្រហែលជាងពាក់កណ្តាលនៃក្មេងជំទង់នៅទូទាំងពិភពលោកប្រកាន់ខ្ជាប់នូវទស្សនៈបែបប្រពៃណីចំពោះភេទ ដែលនិយាយថាជាទូទៅភេទគឺផ្តោតលើភេទរបស់បុគ្គលដែលកើតមកជាមួយ។ ប៉ុន្តែពាក់កណ្តាលទៀតនៃក្មេងជំទង់សព្វថ្ងៃជឿថា ភេទគឺជាជម្រើសមួយដែលអាចកំណត់ដោយខ្លួនឯងយោងទៅតាមអារម្មណ៍ផ្ទាល់ខ្លួន ឬការទាក់ទាញបែបផ្លូវភេទរបស់មនុស្ស។ នេះគឺជាចំនួនដ៏ច្រើននៃក្មេងជំទង់ដែលជឿថា ភេទមិនមែនជាតថភាពជាក់ស្តែងទេ ប៉ុន្តែជាប្រធានបទមួយ។

ជាទូទៅ ភេទគឺផ្អែកលើ



មានក្មេងជំទង់ភាគច្រើនជឿថា ប្រសិនបើបុគ្គលម្នាក់មានអារម្មណ៍ថាពួកគេមានភេទផ្សេង នោះពួកគេគួរតែអាចធ្វើអ្វីម្យ៉ាងពីរ។

ក្មេងជំទង់ភាគ៥និយាយថា វាអាចទទួលយកបានចំពោះនរណាម្នាក់ដែលផ្លាស់ប្តូររាងកាយរបស់ពួកគេឱ្យក្លាយជាភេទផ្សេង។


តើមិនអីទេមែនទេ ក្នុងការដែលនរណាម្នាក់ផ្លាស់ប្តូររាងកាយរបស់ពួកគេឱ្យមានភេទផ្សេង?

● យល់ស្រប ● មិនយល់ស្រប ● ប្រហែល

ប្រភេទ	ភាគរយ
យល់ស្រប	៤២%
មិនយល់ស្រប	៣៤%
ប្រហែល	២៤%

ទស្សនៈចំពោះភេទតាមតំបន់

■ ភេទពិកំណើត ■ អារម្មណ៍ ឬបំណងចិត្ត



ទស្សនៈរបស់មនុស្សជំនាន់នេះអំពីភេទ គឺខុសគ្នាយ៉ាងខ្លាំងអាស្រ័យលើកន្លែងដែលពួកគេស្ថិតនៅ លើពិភពលោក។ ឧទាហរណ៍ នៅអាមេរិកឡាទីន មានក្មេងជំទង់ជាច្រើនដែលយល់ឃើញថា ភេទត្រូវបានកំណត់ដោយខ្លួនឯងគឺមានចំនួនជិតពីរដងនៃក្មេងជំទង់ដែលជឿថា ភេទត្រូវបានកំណត់ពីកំណើត។ ផ្ទុយទៅវិញ ក្មេងជំទង់ភាគច្រើននៅទ្វីបអាហ្វ្រិកមើលឃើញថាភេទមិនមែនជាជម្រើសទេ។ ក្មេងជំទង់ជិតពាក់៤៤ភាគ១០០នៅទ្វីបអាហ្វ្រិកជឿថា ភេទគឺផ្អែកលើភេទរបស់មនុស្សម្នាក់ៗនៅពេលកើត។

អត្តសញ្ញាណភេទ និងការផ្លាស់ប្តូរ

តើមិនអីទេមែនទេ ក្នុងការផ្លាស់ប្តូររាងកាយរបស់ពួកគេដើម្បីមានភេទផ្សេង?

ទស្សនៈតាមភេទ

ប្រុស ៣២% ស្រី ៥២%

ការឆ្លើយតប៖ យល់ស្រប

ការឆ្លើយតបតាមប្រទេស

ព័ទ្ធជាមួយ ៧៥% យល់ស្រប

នីហ្សេរីយ៉ា ៧៤% មិនយល់ស្រប

ខណៈពេលដែលក្មេងជំទង់ជាច្រើនយល់ស្របថា បញ្ហាភេទគឺជាប្រធានបទមួយ ហើយតាមការស្រាវជ្រាវរបស់យើងបានបង្ហាញថា ក្មេងជំទង់មានចំនួនតិចបំផុតដែលនិយាយថា ពួកគេកំពុងមានការភាន់ច្រឡំអត្តសញ្ញាណភេទ ឬមានបំណងចង់ផ្លាស់ប្តូរភេទរបស់ពួកគេ។


មានក្មេងជំទង់១០ភាគរយទូទាំងពិភពលោកនិយាយថា ពួកគេមានបទពិសោធន៍ពីការភាន់ច្រឡំអត្តសញ្ញាណភេទនៅក្នុងរយៈពេលបីខែចុងក្រោយនេះ ហើយមាន១៥%និយាយថាពួកគេចង់មានភេទផ្សេង។ ក្មេងស្រីៗទំនងជាច្រើនជាងប្រុស និយាយថាពួកគេកំពុងជាប់ស្ទុះនឹងអត្តសញ្ញាណភេទរបស់ពួកគេ (១២% និង ៩%) ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះថា ពួកគេមានការយល់ឃើញខុសពីក្មេងប្រុសៗលើប្រធានបទនេះទាំងមូល។ ក្មេងស្រីៗភាគច្រើន (៥៩%) ជឿថាជាទូទៅ ភេទគឺអាស្រ័យទៅលើអារម្មណ៍ ឬបំណងចិត្តរបស់បុគ្គល បើប្រៀបធៀបទៅនឹងក្មេងប្រុសដែលមានចំនួនតិចជាង គួរឱ្យកត់សម្គាល់ (៤២%) ដែលនិយាយដូចគ្នានេះ។ ក្មេងស្រីៗច្រើនជាងប្រុសនិយាយថាមិនអីទេ ក្នុងការដែលនរណាម្នាក់ផ្លាស់ប្តូររាងកាយដើម្បីមានភេទផ្សេង (៥២% និង ៣២%)។

ឥទ្ធិពលសាសនា

សាសនារបស់ក្មេងជំទង់គឺជាកត្តាមួយផ្សេងទៀតដែលមានឥទ្ធិពលលើទស្សនៈរបស់ពួកគេអំពីអត្តសញ្ញាណ ភេទ។ ក្នុងចំណោមសាសនាទាំងអស់ ម៉ូស្លីមប្រកាន់ខ្ជាប់យ៉ាងខ្លាំងចំពោះទស្សនៈបែបប្រពៃណីនៃភេទ។ ៦២ភាគរយនៃក្មេងជំទង់ម៉ូស្លីមនិយាយថា ភេទអាស្រ័យលើភេទពីកំណើត បន្ទាប់មកគ្រិស្តបរិស័ទមាន៥០% និងក្មេងជំទង់កាន់សាសនាផ្សេងទៀតមាន៤១%។ ក្មេងជំទង់ដែលមិនកាន់សាសនានាំមុខគេក្នុងការជឿថា ភេទគឺកំណត់ដោយខ្លួនឯងដោយផ្អែកលើអារម្មណ៍ និងភាពទាក់ទាញផ្នែកផ្លូវភេទរបស់ពួកគេ (៦៣%)។

ទោះយ៉ាងណាក៏ដោយ ទស្សនៈនេះខុសគ្នាឆ្ងាយណាស់ក្នុងចំណោមគ្រិស្តបរិស័ទជំទង់ដែលកាន់ជំនឿស្នូល ក៏ដូចជានិយាយថាពួកគេមានទម្លាប់អានព្រះគម្ពីរ និងអធិស្ឋាន។ មានគ្រិស្តបរិស័ទដែលប្តេជ្ញារយៈពេល ៧ភាគ១០ ដែលកាន់តែទស្សនៈប្រពៃណីនៃភេទ ហើយមាន១ភាគ១០ជឿថា ការផ្លាស់ប្តូរភេទនៃរាងកាយ គឺអាចទទួលយកបាន។


ការឆ្លើយតបរបស់គ្រិស្តបរិស័ទរយៈពេលជំទង់




ការស្រលាញ់ភេទដូចគ្នា

មានយុវជនមួយចំនួនធំបានចែករំលែកថា ការស្រលាញ់ភេទដូចគ្នា គឺជាអ្វីមួយដែលពួកគេបានជួបប្រទះ។ ក្មេងជំទង់១ភាគ៥ បានរាយការណ៍ថាមានអារម្មណ៍ទាក់ទាញបែបផ្លូវភេទជាមួយមនុស្សភេទដូចគ្នាក្នុងរយៈពេល៣ខែចុងក្រោយ។ គ្រិស្តបរិស័ទដែលមានតែឈ្មោះទំនងជាមានចំនួនច្រើនជាងគ្រិស្តបរិស័ទដែលប្តេជ្ញាដែលបានរាយការណ៍អំពីរឿងនេះ។

ក្មេងជំទង់១ភាគ៥ ទូទាំងពិភពលោក បានរាយការណ៍ពីការស្រលាញ់ភេទដូចគ្នា ថ្មីៗនេះ



ការស្រឡាញ់ភេទដូចគ្នាតាមប្រទេស




នៅក្នុងការពិនិត្យមើលប្រធានបទនេះជាមួយនឹងប្រធានបទផ្សេងៗ នៅក្នុងការសិក្សារបស់យើង មានការផ្សារភ្ជាប់គ្នាបានបង្ហាញឡើង។ ឧទាហរណ៍ ក្មេងស្រីងាយនឹងស្រលាញ់ភេទដូចគ្នា២ដងច្រើនជាងក្មេងប្រុស (២៩% និង ១៣%)។ បទពិសោធរបស់យុវវ័យ នៅក្នុងគ្រួសាររបស់ពួកគេហាក់ដូចជាដើរតួយ៉ាងសំខាន់។ ក្មេងជំទង់ដែលនិយាយថា ពួកគេមានបទពិសោធគ្រួសារមិនល្អ គឺទំនងជាវាយការណ៍អំពីការស្រលាញ់ភេទដូចគ្នាជាងអ្នកដែលមានបទពិសោធគ្រួសារល្អ (៣០% ទល់នឹង ១៨%)។

សាសនាហាក់ដូចជាកត្តាបន្ថយមួយមួយ។ ក្មេងជំទង់ដែលស្គាល់អត្តសញ្ញាណជាមួយនឹងសាសនាណាមួយទំនងជាមិនត្រូវបានទាក់ទាញចំពោះការស្រឡាញ់ភេទដូចគ្នាទេ បើប្រៀបធៀបនឹងក្មេងជំទង់ដែលវាយការណ៍ថាពួកគេមិនមានសាសនា (១៨% និង ២៥%)។ ការស្រលាញ់ភេទដូចគ្នាក៏មានអត្រាទាបនៅក្នុងប្រជាជនម៉ូស្លីម (១៣%) និងគ្រិស្តបរិស័ទដែលប្តេជ្ញា (១២%)។


ចុងក្រោយ ការចាប់ចិត្តនឹងភេទដូចគ្នាក៏ត្រូវបានលេចឡើងជាចម្លោះមួយជាមួយនឹងឥរិយាបថផ្សេងទៀត។ ក្នុងចំណោមក្មេងជំទង់ដែលវាយការណ៍ពីការប៉ុនប៉ងធ្វើអត្តឃាតថ្មីៗនេះជិតពាក់កណ្តាល (៤៦%) ក៏វាយការណ៍ពីការស្រលាញ់ភេទដូចគ្នាដែរ។ ការប្រើគ្រឿងញៀន ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ឬមើលរឿងអាសអាភាស ទាំងអស់នេះគឺជាកត្តាដែលជំរុញឱ្យមានការស្រលាញ់ភេទដូចគ្នាទ្វេដង។

កត្តាទាំង៤ ដែលពាក់ព័ន្ធនឹងការស្រលាញ់ភេទដូចគ្នា




ទស្សនៈអាពាហ៍ពិពាហ៍

តើអាពាហ៍ពិពាហ៍គួរតែជាការ
ប្តេជ្ញាពេញមួយជីវិតឬ?



● យល់ស្រប ៥៧% ● មិនយល់ស្រប ៣១% ● ប្រហែល ១២%


តើអាពាហ៍ពិពាហ៍គួរតែផ្តាច់មុខ
រវាងបុរសម្នាក់ និងស្ត្រីម្នាក់មែនឬ?



● យល់ស្រប ៤០% ● មិនយល់ស្រប ៤៤% ● ប្រហែល ១៦%


ទស្សនៈតាមភេទ

ក្មេងប្រុស ក្មេងស្រី




ការឆ្លើយតប យល់ស្រប

ក្មេងប្រុស ក្មេងស្រី




ការឆ្លើយតប មិនយល់ស្រប

ការឆ្លើយតបតាមប្រទេស



ការឆ្លើយតប យល់ស្របដែល
ខ្ពស់ជាងគេ/ទាបជាងគេ



ការឆ្លើយតប មិនយល់ស្របដែល
ខ្ពស់ជាងគេ/ទាបជាងគេ

យើងក៏បានអង្កេតមើលជំនឿរបស់ក្មេងជំទង់
អំពីអាពាហ៍ពិពាហ៍ដែរ ជាទស្សនៈដែល
ពួកគេនឹងយកទៅជាមួយពួកគេនៅពេល
ពេញវ័យ និង ទៅក្នុងទំនាក់ទំនងនាពេល
អនាគតរបស់ពួកគេ។

ក្មេងជំទង់ភាគច្រើន (៥៧%) ជឿថាអាពាហ៍
ពិពាហ៍គួរតែជាការប្តេជ្ញាអស់មួយជីវិត ប៉ុន្តែ
មានភាគរយច្រើនគួរឱ្យកត់សម្គាល់ដែល
និយាយថាមិនប្រាកដ (២៧%) ឬនិយាយថា
ពួកគេមិនយល់ស្រប (១៦%)។ ក្មេងជំទង់
មិនសូវជាយល់ស្របថាអាពាហ៍ពិពាហ៍គួរតែ
ផ្តាច់មុខរវាងបុរសម្នាក់ និងស្ត្រីម្នាក់នោះទេ។
មានយុវវ័យជិតពាក់កណ្តាល (៤៤%)
មិនយល់ស្រប ខណៈពេលមាន (៤០%)
យល់ស្រប។


អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្មេងស្រី
មានទស្សនៈខុសគ្នាអំពីអាពាហ៍ពិពាហ៍
ជាងក្មេងប្រុស។ ជាមធ្យម ក្មេងស្រីទំនងជា
មិនសូវជឿថាអាពាហ៍ពិពាហ៍គួរតែជាការ
ប្តេជ្ញាពេញមួយជីវិតទេ (៥៣% និង ៦១%)
ហើយភាគច្រើនទំនងជានិយាយថាអាពាហ៍
ពិពាហ៍មិនចាំបាច់ផ្តាច់មុខរវាងបុរសម្នាក់ និង
ស្ត្រីម្នាក់ទេ (៥៤% និង ៣៤%) ។

ការក្រឡេកមើលលើគំនិតនៅក្នុងវប្បធម៌
ផ្សេងៗ យុវជនមានការឆ្លើយតបខុសៗគ្នា
ជាច្រើន។ ក្មេងជំទង់នៅទ្វីបអាហ្វ្រិកទំនងជា
ជឿថាអាពាហ៍ពិពាហ៍គួរតែជាការប្តេជ្ញាចិត្ត
ពេញមួយជីវិត ខណៈពេលដែលយុវវ័យនៅ
អាមេរិកឡាទីនមានការគិតបែបផ្សេងទៀត។

ទស្សនៈព្រះគម្ពីរអំពីអាពាហ៍ពិពាហ៍គឺជាមតិភាគតិច។ មានតែ ក្មេងជំទង់១ភាគ១០ប៉ុណ្ណោះដែលជឿថា អាពាហ៍ពិពាហ៍គួរតែ ជាការប្តេជ្ញាចិត្តពេញមួយជីវិតរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ហើយ ការរួមភេទគួរតែត្រូវបានរក្សាទុកសម្រាប់បរិបទអាពាហ៍ពិពាហ៍ តែប៉ុណ្ណោះ។


ក្មេងជំទង់១ភាគ១០ មានទស្សនៈបែប ព្រះគម្ពីរអំពីអាពាហ៍ ពិពាហ៍

ការឆ្លើយតបរបស់គ្រិស្តបរិស័ទវ័យជំទង់



ទោះបីជាមានសេចក្តីបង្រៀនក្នុងព្រះគម្ពីរអំពីប្រធានបទនេះក៏ដោយ ក៏គ្រិស្តបរិស័ទគឺដូចគ្នាទៅនឹងមធ្យមភាគពិតពលោក (៥១%) ដែលជឿថាការរួមភេទមុនរៀបការគឺអាចទទួលយកបាន។ តាមពិតទៅ គ្រិស្តបរិស័ទវ័យជំទង់ ទំនងជាមានចំនួនច្រើនជាង ក្មេងជំទង់នៃសាសនាដទៃទៀតដែលនិយាយថាពួកគេប្រលូកក្នុង ផ្លូវភេទក្នុងរយៈពេល៣ខែចុងក្រោយនេះ (៣៤% និង ២៦%)។

គ្រិស្តបរិស័ទវ័យជំទង់ដែលប្តេជ្ញា មានទស្សនៈស្របតាមព្រះគម្ពីរ លើប្រធានបទទាំងនេះ តែទោះជាយ៉ាងណា ពួកគេទំនងជា រាយការណ៍ពីការប្រលូកក្នុងសកម្មភាពផ្លូវភេទថ្មីៗនេះ។




ទំនាក់ទំនងមិត្តភក្តិ និងគ្រួសារ

នៅពេលនិយាយដល់សហគមន៍បច្ចុប្បន្នរបស់ពួកគេ ក្មេងជំទង់ភាគច្រើននិយាយថា ពួកគេពេញចិត្ត និងទំនាក់ទំនងមិត្តភក្តិ និងគ្រួសាររបស់គេ។ មានក្មេងជំទង់៨២ភាគរយទូទាំងពិភពលោកនិយាយថា បទពិសោធគ្រួសាររបស់ពួកគេមានលក្ខណៈល្អប្រសើរជាមួយ។ ភាគច្រើនគួរឱ្យកត់សម្គាល់ដោយ ពិចារណាលើភាពខុសគ្នានៃគ្រួសារ វប្បធម៌ និងកាលៈទេសៈដែលត្រូវបានតំណាងនៅក្នុងការសិក្សា។



ប្រទេសឥណ្ឌា គឺជាប្រទេសតែមួយគត់នៅក្នុងការសិក្សារបស់យើងដែលស្ថិតិទាំងនេះមានលក្ខណៈបញ្ជាស។ ជិតពាក់កណ្តាល (៤៧%) នៃក្មេងជំទង់នៅប្រទេសឥណ្ឌានិយាយថាពួកគេរស់នៅជាមួយឪពុក/ម្តាយម្នាក់ ហើយមានតែ២០%រស់នៅជាមួយឪពុកម្តាយ (ទាំងពីរ)។ ទោះយ៉ាងណាក៏ដោយក្មេងជំទង់ឥណ្ឌាបានរាយការណ៍ថាពេញចិត្តចំពោះបទពិសោធគ្រួសាររបស់ពួកគេបំផុត ក្នុងចំណោម ២០ ប្រទេសក្នុងការសិក្សារបស់យើង។ ក្មេងជំទង់ឥណ្ឌាមានភាគរយច្រើនគួរឱ្យកត់សម្គាល់៩៣% បាននិយាយថាបទពិសោធគ្រួសាររបស់ពួកគេមានលក្ខណៈល្អប្រសើរ។

យើងក៏បានប្រមូលការយល់ដឹងជាក់ស្តែងខ្លះៗពីភាពស្និទ្ធស្នាលរបស់យុវវ័យជាមួយឪពុកម្តាយដោយសួរពួកគេអំពីភាពញឹកញាប់នៃការសន្ទនាសំខាន់ៗ។ ក្មេងជំទង់ភាគច្រើនលើសលប់នៅទូទាំងពិភពលោកនិយាយថា ពេលខ្លះ ឬជាញឹកញាប់ ពួកគេនិយាយជាមួយឪពុកម្តាយអំពីបញ្ហាដែលពិតជាសំខាន់សម្រាប់ពួកគេ។




ជាថ្មីម្តងទៀត ប្រទេសឥណ្ឌាគឺជាប្រទេសដែលលេចធ្លោជាងគេ ដែលមានក្មេងជំទង់៦៣%និយាយថា ពួកគេតែងតែនិយាយជាមួយឪពុកម្តាយរបស់គេអំពីបញ្ហាដែលពិតជាសំខាន់សម្រាប់ពួកគេ។


ផ្ទុយមកវិញ នៅសហរដ្ឋអាមេរិក ក្មេងជំទង់មិនសូវជាមានការសន្ទនាសំខាន់ៗញឹកញាប់ទេ។ សហរដ្ឋអាមេរិកក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបជាងគេ បើនិយាយពីការពេញចិត្តក្នុងគ្រួសារ។ ក្មេងជំទង់៣៣ភាគ១០ បាននិយាយថា បទពិសោធគ្រួសាររបស់ពួកគេមិនសូវជាល្អប៉ុន្មានទេ។

ក្មេងជំទង់ ៤២% ទូទាំងពិភពលោកនិយាយថា ពួកគេមានមិត្តជិតស្និទ្ធដែលស្គាល់ពួកគេច្បាស់។

ខ្ញុំនិយាយជាមួយឪពុកម្តាយ/អាណាព្យាបាល អំពីបញ្ហាដែលពិតជាសំខាន់ចំពោះខ្ញុំ



ខ្ញុំមានមិត្តជិតស្និទ្ធដែលស្គាល់ខ្ញុំច្បាស់



ក្មេងជំទង់ក៏បានបង្ហាញថា ពួកគេមានមិត្តភាពរឹងមាំនៅក្នុងជីវិតរបស់គេ។ ក្មេងជំទង់៤២ភាគរយទូទាំងពិភពលោកនិយាយថាពួកគេមានមិត្តភក្តិជិតស្និទ្ធដែលស្គាល់ពួកគេច្បាស់។ ក្មេងជំទង់មួយភាគធំមិនយល់ស្របនៅក្នុងប្រទេសមួយចំនួនតូចនៅលើពិភពលោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា សាសនា និងភេទមិនមានតួនាទីសំខាន់ក្នុងការពេញចិត្តរបស់ក្មេងជំទង់ជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេទេ។ ការឆ្លើយតបមានលក្ខណៈស្រដៀងគ្នារវាងក្មេងប្រុសនិងក្មេងស្រីក្នុងចំណោមក្មេងជំទង់ដែលកាន់សាសនាខុសៗគ្នា នៅពេលដែលពួកគេបានរាយការណ៍អំពីមិត្តភាពជិតស្និទ្ធ បទពិសោធគ្រួសារវិជ្ជមាន និងថាតើពួកគេកំពុងសន្ទនាប្រកបដោយអត្ថន័យជាមួយឪពុកម្តាយរបស់ពួកគេដែរឬយ៉ាងណា។

សេចក្តីសន្និដ្ឋាន

ប្រធានបទនៃអត្តសញ្ញាណ និងទំនាក់ទំនងអាចមានលក្ខណៈចម្រុះនិងពិបាកក្នុងការស្វែងយល់។ មនុស្សគ្រប់គ្នាមានប្រវត្តិ បទពិសោធន៍ និងយោបល់រៀងៗខ្លួននៅក្នុងការសន្ទនា។ ខណៈពេលដែលគ្មានទស្សនៈណាមួយដែលបង្ហាញពីលក្ខណៈនៃមនុស្សជំនាន់នេះនៅលើពិភពលោកទាំងមូល ទិន្នន័យបង្ហាញពីនិន្នាការដែលកំពុងរីកចម្រើនឡើង ដែលអាចនាំឱ្យការយល់ដឹង និងការឆ្លើយតបរបស់យើង។

- **មនុស្សជំនាន់នេះត្រូវបានបែងចែកទៅតាមទស្សនៈនៃអត្តសញ្ញាណភេទ។**

ក្មេងជំទង់ពាក់កណ្តាលជឿថា ភេទត្រូវបានកំណត់ដោយភេទពិក័ណ៌ត ខណៈពេលដែលពាក់កណ្តាលទៀតនិយាយថា ភេទគឺជាអ្វីដែលកំណត់បានដោយខ្លួនឯង ដោយយោងទៅតាមអារម្មណ៍ និងចំណង់ផ្លូវភេទផ្ទាល់ខ្លួន។ តើយើងអាចចូលរួមនៅក្នុងការសន្ទនាគ្រប់ជ្រុងជ្រោយជាមួយនឹងក្មេងជំទង់ពីប្រធានបទនេះ និងការអនុវត្តនៃជម្រើសសំខាន់ៗទាំងនេះក្នុងជីវិតបានដោយរបៀបណា?

- **ក្មេងជំទង់មានទស្សនៈផ្ទាល់ខ្លួនលើអាពាហ៍ពិពាហ៍។**

មនុស្សជំនាន់នេះហាក់ដូចជាកំពុងងាកចេញពីទស្សនៈប្រពៃណីនៃអាពាហ៍ពិពាហ៍ ដែលថាវាជាការប្តេជ្ញាចិត្តពេញមួយជីវិតរវាងបុរសម្នាក់និងស្ត្រីម្នាក់។ លើសពីនេះទៅទៀត ក្មេងជំទង់ភាគច្រើនមិនបានឃើញតម្រូវការក្នុងការរក្សាការរួមភេទសម្រាប់អាពាហ៍ពិពាហ៍ទេ។ តើយើងអាចជួយក្មេងជំទង់ឱ្យយល់ពីផែនការរបស់ព្រះជាម្ចាស់ចំពោះអាពាហ៍ពិពាហ៍ព្រមទាំងអត្ថប្រយោជន៍នៃការប្តេជ្ញានេះដោយរបៀបណា?

- **ក្មេងស្រីៗមានទស្សនៈ និងបទពិសោធន៍ខុសៗគ្នាពីក្មេងប្រុស។**

ការសិក្សាស្រាវជ្រាវនេះបានបង្ហាញថា ក្មេងស្រីមានទស្សនៈស្របតាមព្រះគម្ពីរតិចជាងក្មេងប្រុស ហើយទំនងជាប្រឈមមុខនឹងបញ្ហាអត្តសញ្ញាណភេទជាង។ ទិន្នន័យបង្ហាញពីអ្វីដែលកំពុងកើតឡើង ប៉ុន្តែមិនមែនហេតុអ្វីវាជាការពិត ឬអ្វីដែលអាចរួមចំណែកដល់និន្នាការនេះទេ។ តើយើងអាចចូលរួមជាមួយក្មេងស្រីដើម្បីយល់ពីគំនិត បទពិសោធន៍ និងបញ្ហាជាប់ស្នូលនៅក្នុងផ្នែកទាំងនេះបានដោយរបៀបណា?

- **ក្មេងជំទង់ហាក់ដូចជាពេញចិត្តជាមួយនឹងទំនាក់ទំនងគ្រួសាររបស់ពួកគេ។**

វាក្មេងឱ្យចាប់អារម្មណ៍ណាស់ដែលឃើញថា ក្មេងជំទង់ឥណ្ឌាវិករាយបំផុតជាមួយនឹងបទពិសោធន៍គ្រួសារពួកគេ ទោះបីជាពួកគេភាគច្រើនរស់នៅក្នុងគ្រួសារដែលមានឪពុក/ម្តាយតែម្នាក់ក៏ដោយ។ ការនេះហាក់ដូចជាបង្ហាញថា ជាធម្មតាយុវ័យស្រឡាញ់គ្រួសាររបស់ពួកគេ មិនថាវាជាការល្អ ឬការលំបាកដែលពួកគេអាចជួបប្រទះក្នុងដំណើរជីវិតនោះទេ។





សំឡេងដែលមាន ឥទ្ធិពល និងណែនាំ

អ្វីដែលយើងបានរកឃើញ

អត្ថន័យនៃជីវិត

ក្មេងជំទង់និយាយថា **គ្រួសារ** គឺជាឥទ្ធិពល ចម្បងរបស់ពួកគេសម្រាប់ការណែនាំលើសំណួរ សំខាន់ៗមួយចំនួនក្នុងជីវិតដូចជាអ្វីដែលត្រូវ និងអ្វីដែលខុស ព្រមទាំងអត្ថន័យនៃជីវិត។




ភេទ និងផ្លូវភេទ

បណ្តាញសង្គម និងមិត្តភក្តិ គឺជាឥទ្ធិពល ចម្បងរបស់ក្មេងជំទង់ នៅពេលនិយាយ អំពីការសន្ទនាអំពីភេទ និងផ្លូវភេទ។

បទពិសោធផ្ទាល់ខ្លួន គឺជាហេតុផលទី មួយដែលក្មេងជំទង់និយាយថា ពួកគេនឹង ផ្លាស់ប្តូរគំនិតរបស់ពួកគេអំពីជំនឿ សាសនា។

គ្រិស្តបរិស័ទវ័យជំទង់តិចបំផុត និយាយថា **ការបង្រៀនរបស់គ្រូ គង្វាល** អាចជាមូលហេតុចម្បង ដែលពួកគេផ្លាស់ប្តូរគំនិតរបស់ពួក គេអំពីជំនឿសាសនា។



ក្មេងជំទង់គ្រិស្តបរិស័ទដែល ប្តេជ្ញា ទំនងជាមានចំនួនបួនដង ច្រើនជាងក្មេងជំទង់គ្រិស្តបរិស័ទ ដែលមានតែឈ្មោះ **ដែលងាក ទៅរកគ្រូគង្វាល ឬព្រះគម្ពីរ** សម្រាប់ការណែនាំ។



សំឡេងដែលមានឥទ្ធិពល និងណែនាំ

ក្មេងជំទង់មានយោបល់លើរឿងជាច្រើន ប៉ុន្តែទស្សនៈទាំងនេះកម្រត្រូវបានលើកឡើង គឺត្រូវបាននៅការដាច់ចេញពីគេ។ យើងចង់ដឹងអំពីឥទ្ធិពលធំបំផុតរបស់មនុស្សជំនាន់នេះ។

តើពួកគេទុកចិត្តនូវណាសម្រាប់ការណែនាំ និងដំបូន្មាន? នៅពេលនិយាយអំពីសំណួរសំខាន់បំផុតក្នុងជីវិត តើពួកគេស្តាប់សំឡេង (សម្តី) អ្វីខ្លះ? តើអ្វីនឹងផ្លាស់ប្តូរគំនិតរបស់ពួកគេអំពីជំនឿសំខាន់មួយ?

ដោយយោងតាមសមាសធាតុទាំងអស់ ទិន្នន័យនេះបានផ្តល់ឱ្យយើងនូវការយល់ដឹងខ្លះៗអំពីរបៀបដែលក្មេងជំទង់សព្វថ្ងៃនេះបង្កើតទស្សនៈរបស់ពួកគេ។

ទំនុកចិត្តក្នុងគ្រួសាររបស់ក្មេងជំទង់

ក្មេងជំទង់ប្រាប់យើងថា ពួកគេងាកមករកគ្រួសារជាញឹកញាប់បំផុតសម្រាប់ការណែនាំលើប្រធានបទសំខាន់ៗមួយចំនួនក្នុងជីវិត។ សមាជិកគ្រួសារគឺជាឥទ្ធិពលចម្បងមួយ នៅពេលនិយាយអំពីសំណួរជុំវិញអត្ថន័យនៃជីវិត ឬអ្វីដែលត្រូវ និងអ្វីដែលខុស។

មិត្តភក្តិ ឬអ្នកមានឋានៈស្មើគ្នា និងបណ្តាញសង្គម បង្កើតឱ្យមានឥទ្ធិពលធំៗបីដល់ក្មេងជំទង់ ដែលមានគ្រូបង្រៀន ឬអ្នកប្រឹក្សាយោបល់ អ្នកដឹកនាំសាសនា ឬអត្ថបទ ឬបណ្តាញសង្គម ផ្ទាល់មានកម្រិតទាបនៅក្នុងបញ្ជីរបស់ពួកគេ។

ពិតណាស់ មានផ្នែកជាច្រើនទៀតដែលយើងអាចសួរក្មេងជំទង់។ ប៉ុន្តែអ្វីដែលអ្នកជឿជាក់អំពីគោលបំណងចុងក្រោយនៃជីវិត និងសីលធម៌ គឺកើតមកពីការអនុវត្តយ៉ាងជ្រាលជ្រៅ សម្រាប់របៀបដែលអ្នកនឹងប្រព្រឹត្ត។

ការសន្ទនាពី
អត្ថន័យនៃ
ជីវិត



- ១ សមាជិកគ្រួសារ ៤១%
- ២ បណ្តាញសង្គម/អនឡាញ ២០%
- ៣ មិត្តភក្តិ/អ្នកមានឋានៈស្មើគ្នា ១៩%
- ៤ គ្រូបង្រៀន/អ្នកប្រឹក្សាយោបល់ ៧%
- ៥ បណ្តាញសង្គមផ្ទាល់ ៧%
- ៦ អ្នកដឹកនាំសាសនា/អត្ថបទ ៧%

ការសន្ទនាពី អ្វីដែលត្រូវ និងខុស

- ១ សមាជិកគ្រួសារ ៥០%
- ២ មិត្តភក្តិ/អ្នកមានឋានៈស្មើគ្នា ១៦%
- ៣ បណ្តាញសង្គម/អនឡាញ ១៤%
- ៤ គ្រូបង្រៀន/អ្នកប្រឹក្សាយោបល់ ៩%
- ៥ អ្នកដឹកនាំសាសនា/អត្ថបទ ៧%
- ៦ បណ្តាញសង្គមផ្ទាល់ ៥%


សំណួរគ្រឹះទាំងពីរនេះមានសារៈសំខាន់ណាស់នៅក្នុងវ័យជំទង់ នៅពេលយុវវ័យកំពុងចងក្រងនូវគតិលោករបស់គេ ដែលជាសំណុំនៃជំនឿណែនាំដែលពួកគេនឹងនាំយកទៅអនុវត្តនៅពេលគេក្លាយជាមនុស្សពេញវ័យ។

នៅពេលនិយាយអំពីសីលធម៌ ក្មេងជំទង់នៅអាមេរិកឡាទីនពឹងផ្អែកយ៉ាងខ្លាំងលើគ្រួសារជាងក្មេងជំទង់នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។ ក្មេងជំទង់ពាភាគ៥នៅអាមេរិកឡាទីននិយាយថា ពួកគេនឹងទៅរកគ្រួសារនៅពេលដែលពួកគេត្រូវការព័ត៌មាន ឬការណែនាំសម្រាប់អ្វីដែលត្រឹមត្រូវ និងអ្វីដែលខុស។

ប៉ុន្តែ សូម្បីតែនៅក្នុងប្រទេសដែលអត្រានៃយល់ស្របទាបជាងក៏ដោយ ក៏គ្រួសារនៅតែជាជម្រើសចម្លើយខ្ពស់បំផុតក្នុងចំណោមអ្នកឆ្លើយតបទាំងអស់។

តម្លៃពលគ្រួសារតាមប្រទេស

ខ្ញុំតែងតែទៅរកគ្រួសារសម្រាប់ព័ត៌មាន ឬការណែនាំពីអ្វីដែលត្រូវ ហើយ និងខុស៖



គ្រួសារនៅតែជាសំឡេងណែនាំដ៏សំខាន់សម្រាប់ក្មេងជំទង់ ទោះបីជានៅក្នុងប្រទេសដែលយុវវ័យរាយការណ៍ពីបទពិសោធគ្រួសារអវិជ្ជមានក៏ដោយ។ ឧទាហរណ៍ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតទាក់ទងនឹងការពេញចិត្តក្នុងគ្រួសាររបស់ក្មេងជំទង់។ ទោះយ៉ាងណាក្មេងជំទង់សហរដ្ឋអាមេរិកច្រើនជាងមធ្យម និយាយថាពួកគេទៅរកក្រុមគ្រួសារជាញឹកញាប់សម្រាប់ព័ត៌មានឬការណែនាំអំពីអ្វីដែលត្រូវនិងខុស (៥២%) ឬអត្ថន័យនៃជីវិត (៤២%) ។ វាអាចមានបញ្ហាមួយចំនួននៅតាមដំណើរជីវិត ឪពុកម្តាយ និងសមាជិកគ្រួសារដែលត្រូវបន្តមានឥទ្ធិពលគួរឱ្យទុកចិត្តនៅក្នុងជីវិតរបស់ក្មេងជំទង់។


មានគ្រិស្តបរិស័ទវ័យជំទង់តិចជាង **១ ភាគ ១០** និយាយថាពួកគេទៅរកគ្រូគង្វាល ឬព្រះគម្ពីររបស់ពួកគេជាញឹកញាប់បំផុតសម្រាប់ការណែនាំអំពីអត្ថន័យនៃជីវិត។

ប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលឥទ្ធិពលរបស់យុវវ័យមើលទៅហាក់ដូចជាខុសគ្នាបន្តិចបន្តួចអាស្រ័យលើសាសនារបស់ពួកគេ។ គ្រិស្តបរិស័ទ ទំនងជាមានច្រើនជាងក្មេងជំទង់ដទៃទៀត គឺកំពុងងាកទៅរកក្រុមគ្រួសាររបស់ពួកគេសម្រាប់ការណែនាំអំពីអត្ថន័យនៃជីវិត ហើយដូចជាមិនសូវទំនងជាមើលទៅបណ្តាញសង្គម ឬមិត្តភក្តិ និងអ្នកដែលមានឋានៈស្មើគ្នា។

ឥទ្ធិពលទៅតាមសាសនា

កន្លែងដែលខ្ញុំទៅភាគច្រើន ដើម្បីទទួលបានព័ត៌មាន ឬការណែនាំអំពីអត្ថន័យនៃជីវិត៖

■ គ្មានសាសនា ■ សាសនាដទៃ ■ គ្រិស្តបរិស័ទ



ការសន្ទនាមួយដែលខុសប្លែក


ផ្នែកមួយទៀតដែលយើងបានសួរក្មេងជំទង់អំពីប្រធានបទ ទាក់ទងនឹងភេទ ផ្លូវភេទ និងបញ្ហាផ្លូវភេទ។ ការសន្ទនានេះ មើលទៅមានលក្ខណៈខុសគ្នាខ្លាំងណាស់ជាមួយក្មេងជំទង់ ដែលរាយការណ៍អំពីឥទ្ធិពលផ្សេងៗគ្នា។

អ៊ីនធឺណិត គឺជាសំឡេងណែនាំនៅទីនេះដោយមានក្មេង ជំទង់ជាង១ភាគ៣និយាយថា ពួកគេងាកទៅរកបណ្តាញ សង្គមជាញឹកញាប់បំផុតសម្រាប់ព័ត៌មាន ឬការណែនាំលើ ប្រធានបទទាំងនេះ។ មិត្តភក្តិ ឬអ្នកដែលមានឋានៈស្នេហា អះអាងថាជាចំណុចដែលមានឥទ្ធិពលបំផុតទីពីរ ដោយមាន សមាជិកគ្រួសារប្រមូលផ្តុំគ្នានៅចំណុចកំពូលទាំងបី។ អ្នកដឹកនាំសាសនា ឬអត្ថបទស្ថិតនៅបាតតារាង។

សូម្បីតែក្នុងចំណោមគ្រិស្តបរិស័ទ ប្រភពតាមអនឡាញ ឬ បណ្តាញសង្គមផ្លាស់ប្តូរគ្រួសារជាឥទ្ធិពលកំពូលរបស់ក្មេង ជំទង់លើប្រធានបទទាំងនេះ។ នៅពេលដែលនិយាយអំពី ភេទ និងផ្លូវភេទ សំឡេងនៃរប្បធម៌ហាក់ដូចជាកំពុងខ្លាំង លើសលប់លើសំឡេងផ្សេងៗទៀតដូចជាបទគម្ពីរ ឬក្រុមជំនុំ។


ទោះយ៉ាងណាក៏ដោយ យើងឃើញមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងចំណោមគ្រិស្តបរិស័ទដែលប្តេជ្ញា ក្នុងការ ប្រកាន់ខ្ជាប់នូវជំនឿស្នូលជាគ្រិស្តបរិស័ទ និងមានទម្លាប់អានព្រះគម្ពីរ និងអធិស្ឋាន។ ក្មេងជំទង់ទាំងនេះយកចិត្ត ទុកដាក់កាន់តែខ្លាំងទៅលើអ្នកដឹកនាំខាងវិញ្ញាណរបស់ពួកគេ និងព្រះបន្ទូលរបស់ព្រះ។ គ្រិស្តបរិស័ទរយជំទង់ ដែលប្តេជ្ញា មានចំនួនបួនដងច្រើនជាងពួកគ្រិស្តបរិស័ទដែលមានតែឈ្មោះ ដែលនិយាយថាពួកគេច្រើនតែទៅរក អ្នកដឹកនាំសាសនា ឬអត្ថបទសម្រាប់ការណែនាំ។

ការសន្ទនាពី ភេទ និងផ្លូវភេទ



- ១ អនឡាញ/បណ្តាញសង្គម ៣៦%
- ២ មិត្តភក្តិ/អ្នកមានឋានៈស្នេហា ២៣%
- ៣ សមាជិកគ្រួសារ ២០%
- ៤ គ្រូបង្រៀន/អ្នកប្រឹក្សាយោបល់ ១១%
- ៥ បណ្តាញសង្គមផ្ទាល់ ៦%
- ៦ អ្នកដឹកនាំសាសនា/អត្ថបទ ៤%

ភាគច្រើនទៅរកអ្នកដឹកនាំសាសនា ឬអត្ថបទ សម្រាប់ព័ត៌មាន ឬការណែនាំអំពី



អ្វីដែលនឹងផ្លាស់ប្រែគំនិតរបស់ពួកគេ

ឥទ្ធិពលជួយផ្តល់ព័ត៌មាន និងរៀបចំគំនិត ប៉ុន្តែនៅចុងបញ្ចប់ មនុស្សម្នាក់ៗសម្រេចចិត្តដោយខ្លួនឯងនូវអ្វីដែលពួកគេនឹងជឿ និងរបៀបដែលពួកគេប្រកាន់ខ្ជាប់នូវជំនឿនោះ។

យើងចង់ដឹកឱ្យកាន់តែជ្រៅ ដើម្បីស្វែងយល់ពីអ្វីដែលនឹងធ្វើក្មេងជំទង់ផ្លាស់ប្តូរគំនិតរបស់ពួកគេ អំពីជំនឿសាសនាដែលពួកគេមានរួចហើយ។

បទពិសោធផ្ទាល់ខ្លួន ដូចជាការឆ្លើយតបពាក្យអធិស្ឋាន គឺជាជម្រើសចម្លើយដែលត្រូវបានជ្រើសរើសច្រើនបំផុត។ ក្មេងជំទង់ក៏ពេញចិត្តក្នុងការស៊ើបអង្កេតលើបញ្ហានេះសម្រាប់ខ្លួនគេ ជាជាងការពិគ្រោះជាមួយអ្នកដទៃ។ ការសន្ទនាជាមួយអ្នកដែលមានសិទ្ធិអំណាចដូចជា ឪពុកម្តាយ ឬគ្រូគង្វាល មានចំណាត់ថ្នាក់ទាបនៅក្នុងបញ្ជី ហើយការសន្ទនាជាមួយមិត្តភក្តិនៅចុងក្រោយគេ។

តើអ្វីដែលនឹងធ្វើឱ្យអ្នកផ្លាស់ប្តូរចិត្ត
គំនិតរបស់អ្នកអំពីជំនឿ
សាសនាជាងគេ?




- ១ បទពិសោធផ្ទាល់ខ្លួន ដូចជាការឆ្លើយតបពាក្យអធិស្ឋាន៖ ៣៧%
- ២ ការអង្កេតមើលដោយផ្ទាល់តាមអនឡាញ ឬនៅក្នុងសៀវភៅ៖ ២៦%
- ៣ ការសន្ទនាជាមួយឪពុកម្តាយរបស់ខ្ញុំ៖ ១៤%
- ៤ ការបង្រៀនពីអ្នកដឹកនាំសាសនា៖ ១២%
- ៥ ការសន្ទនាជាមួយមិត្តភក្តិ៖ ៤%

ប្រទេសឥណ្ឌាគឺជាប្រទេសតែមួយគត់ដែលការឆ្លើយតបទៅនឹងសំណួរនេះ មានភាពផ្ទុយខ្លាំង។ ជិតពាក់កណ្តាល(៤៦%) នៃក្មេងជំទង់ឥណ្ឌាបាននិយាយថា ការសន្ទនាជាមួយឪពុកម្តាយរបស់ពួកគេ ទំនងជានឹងផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេ ហើយពួកគេបានដាក់ចំណាត់ថ្នាក់បទពិសោធផ្ទាល់ខ្លួនទាបជាងគេ (១៥%) ។

ក្មេងជំទង់ដែលគ្មានសាសនា ពីងផ្នែកខ្លាំងទៅលើការអង្កេតផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងនេះ ក៏ដោយ ពួកគេនិយាយថាពួកគេនឹងត្រូវផ្លាស់ប្តូរដោយបទពិសោធផ្ទាល់ខ្លួន។ គ្រិស្តបរិស័ទច្រើនជាងក្មេងជំទង់ សាសនាដទៃទៀតនិយាយថា បទពិសោធផ្ទាល់ខ្លួននឹងផ្លាស់ប្តូរគំនិតរបស់ពួកគេ។ ក្នុងចំណោមសាសនា ទាំងអស់ ប្រជាជនម៉ូស្លីមធ្លោតតិចបំផុតលើការយកចិត្តទុកដាក់លើបទពិសោធផ្ទាល់ខ្លួន និងធ្លោតទៅលើ ការបង្រៀនពីអ្នកដឹកនាំសាសនាភាគច្រើន។ (សូមកត់សម្គាល់ថាប្រជាជនម៉ូស្លីមគឺជាក្រុមធំជាងគេដែលបាន រួមបញ្ចូលនៅក្នុងប្រភេទ «សាសនាដទៃទៀត»ខាងក្រោម) ។

ងាយនឹងផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេអំពីជំនឿសាសនា



សេចក្តីសន្និដ្ឋាន

វាមានប្រយោជន៍ក្នុងការស្តាប់ឮដោយផ្ទាល់ពីក្មេងជំងឺ នូវអ្វីដែលមានឥទ្ធិពល និងការណែនាំដែលពួកគេ កំពុងស្តាប់នៅក្នុងពិភពដែលស្មុគស្មាញ និងកាន់តែច្របូកច្របល់ដែលពួកគេរស់នៅ។ នេះគឺជាអ្វីដែលត្រូវ ពិចារណាអំពីការឆ្លើយតបរបស់ពួកគេ៖

- **ឥទ្ធិពលគ្រួសារសំខាន់ជាងគេ**
ការស្រាវជ្រាវនេះបង្ហាញថា នៅពេលនិយាយអំពីសំណួរសំខាន់ៗបំផុតក្នុងជីវិត ក្មេងជំងឺ ទុកចិត្ត ហើយងាកទៅរកគ្រួសាររបស់ពួកគេខ្លាំង ដើម្បីទទួលបានការណែនាំ។ ឪពុកម្តាយ មានតួនាទីសំខាន់បំផុតក្នុងការកំណត់នូវអ្វីដែលកូនៗរបស់ពួកគេជឿ។
- **បទគម្ពីរ និងក្រុមជំនុំមានឥទ្ធិពលតិចជាងប្រភពផ្សេងៗទៀត។**
នេះជាការពិត ជាពិសេសនៅពេលនិយាយអំពីភេទ និងផ្លូវភេទ។ សំឡេងនៃបុគ្គលិកគឺមាន ឥទ្ធិពលខ្លាំង ដូចដែលបានបង្ហាញតាមរយៈបណ្តាញសង្គម និងតាមរយៈអ្នកដែលមានឋានៈ ស្មើគ្នា ហើយវាកំពុងកំណត់ស្តង់ដារសម្រាប់ក្មេងជំងឺក្នុងប្រទេសបទសំខាន់ៗទាំងនេះ។ តើក្រុមជំនុំអាចទទួលយកតួនាទីក្នុងការចូលរួមជាមួយក្មេងជំងឺនៅក្នុងផ្នែកសំខាន់ៗ ទាំងនេះយ៉ាងដូចម្តេច?
- **បទពិសោធផ្ទាល់ខ្លួន មានឥទ្ធិពលខ្លាំងលើជីវិតយុវវ័យ។**
ក្មេងជំងឺដែលបានដើរជាមួយព្រះគ្រីស្ទ នៅបន្តស្រែកឃ្លានបទពិសោធជាក់ស្តែងនៃជំនឿ របស់ពួកគេ ហើយសូម្បីតែអ្នកដែលនិយាយថាគ្មានព្រះ ក៏បើកការផ្លាស់ប្តូរគំនិតរបស់ពួកគេ ដែរ ប្រសិនបើពួកគេជួបទ្រង់ផ្ទាល់។ តើយើងអាចជួយបង្កើតបរិយាកាស និងឱកាសសម្រាប់ បទពិសោធន៍ទាំងនោះឱ្យកើតឡើងយ៉ាងដូចម្តេច?



សំបុត្រពីលោក ROB HOSKINS តើយើងកំពុងស្តាប់ដែរឬទេ?

យោងតាមការស្រាវជ្រាវនេះ ឥឡូវនេះយើងដឹងច្បាស់ថាអ្នកណា និងអ្វីដែលជះឥទ្ធិពលដល់យុវជន នាពេលបច្ចុប្បន្ននេះ។ ភារកិច្ចក្នុងការបង្កើតជំនាន់ដែលស្របតាមព្រះជាម្ចាស់ នៅក្នុងវប្បធម៌ក្រោយ សេចក្តីពិតនេះហាក់ដូចជាមិនអាចទៅរួចទេ ប៉ុន្តែព្រះរបស់យើងមិនមែនជាព្រះដែលមិនអាចទៅរួច នោះទេ។ ទ្រង់ជាព្រះដែលគ្មាននរណាអាចគេចផុត។

ខណៈពេលដែលយើងប្រហែលជាមិនបានជួបប្រទះនូវរឿងដូចគ្នាក្នុងកំឡុងពេលដែលយើងបាន ធ្លាក់ឬរស់នៅសម័យរបស់យើងកំពុងប្រឈមមុខសព្វថ្ងៃនេះ ការស្រាវជ្រាវដូចជាវាយ ការណ៍នេះគឺបានធ្វើឱ្យយើងស្គាល់ការទាំងនោះ។ ចេញពីការស្រាវជ្រាវនេះយើងអាចដឹងការពិតនៃ អ្វីដែលយុវវ័យសម័យយើងកំពុងជួបប្រទះរឿងរាល់ថ្ងៃ។

ទំព័រទាំងនេះបង្ហាញយ៉ាងច្បាស់ថា ក្មេងជំទង់ប្រាថ្នាចង់បានការប្រឹក្សាដ៏ឆ្លាតវៃលើប្រធានបទនានា ដែលវប្បធម៌បានធ្វើឱ្យល្អកំរករដូចជាភេទ និងផ្លូវភេទ។ អត្រាដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនៃបញ្ហាជាប់ស្នះ ធ្លាក់ខ្លួន និងការគិតចង់/ការប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងចំណោមយុវវ័យ គឺបង្ហាញយ៉ាងច្បាស់ថា ពួកគេស្រែករកជំនួយ។ នៅក្នុងសមុទ្រនៃភាពវឹកវរនេះ សូមកុំបាក់ទឹកចិត្ត ព្រោះនៅមានដំណឹងល្អ! ក្មេងជំទង់ចាត់ទុកគ្រួសារទាំងខាងសាច់ឈាម ឬខាងវិញ្ញាណជាកន្លែងដំបូងដែលពួកគេទៅរកជំនួយ នៅពេលពួកគេមានសំណួរពិបាកៗអំពីជីវិត។

ជាអកុសល វាហាក់ដូចជាជំនួសឱ្យការងាកទៅរកប្រភពនៃសេចក្តីពិតជាក់ស្តែង ដែលមាននៅក្នុង ព្រះបន្ទូលរបស់ព្រះ គ្រូគង្វាល និងក្រុមជំនុំ យុវជនរបស់យើងកំពុងធ្វើការស្វែងរកលើ Google និង YouTube ដើម្បីស្វែងរកចម្លើយថាតើពួកគេជានរណា និងពីគោលបំណងរបស់ពួកគេ។ ការភាន់ច្រឡំ របស់ពួកគេមិនមែនជារឿងថ្មីទេ។ ជាក់ស្តែង ខ្ញុំគិតថាយុវវ័យសព្វថ្ងៃនេះហាក់ដូចជាសង្ស័យដូចនឹង លោកចូម៉ាសនៅក្នុងយ៉ូហាន ១៤:៥-៦ នៅពេលគាត់សួរសំណួរជីវិតដ៏ពិបាកមួយ «តើយើងស្គាល់ផ្លូវដោយរបៀបណា?»

ខណៈពេលដែលក្មេងជំទង់នៅសម័យយើងព្យាយាមធ្វើដំណើរទៅកាន់ពិតពមួយដែលមានវប្បធម៌ ដែលរីកដុះដាល និងទាក់ទាញ ហើយវាជាការងាររបស់យើង ដើម្បីជួយណែនាំពួកគេទៅរក ការពិតដែលមិនចេះចប់។ យើងត្រូវតែចង្អុលបង្ហាញពួកគេទៅកាន់ព្រះយេស៊ូ ដែលឆ្លើយតបទៅនឹង ការសង្ស័យ ហើយឆ្លើយតបនឹងសំណួរដែលមានពាក្យពេចន៍ពិតដូចសព្វថ្ងៃនេះ ដូចដែលបានធ្វើ នៅក្នុងជំនាន់របស់ចូម៉ាស។ មនុស្សជំនាន់ក្រោយត្រូវដឹងថាចម្លើយរបស់ពួកគេមិនមាននៅលើអន ឡាញ ក៏ប៉ុន្តែទោះបីជាពិតលោកនេះស្មុគស្មាញ ភាន់ច្រឡំ និងសម្បូរទៅដោយបញ្ហាក៏ដោយ ក៏ ពួកគេតែងតែអាចស្វែងរកសេចក្តីពិត និងទទួលបានការឆ្លើយតបរបស់ទ្រង់ថា៖

«ខ្ញុំជាផ្លូវ។»

អំពីអង្គការ OneHope

ធ្វើការជាដៃគូជាមួយក្រុមជំនុំ ព័ន្ធកិច្ចក្នុងតំបន់ និងរដ្ឋាភិបាលជុំវិញពិភពលោក។ អង្គការ OneHope បានឈោងចាប់កុមារ និងយុវជនជាង១.៦ពាន់លាននាក់ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយផ្អែកលើការស្រាវជ្រាវដែលអង្គការ OneHope បានធ្វើឡើង កម្មវិធីបទគម្ពីរត្រូវបានរចនាឡើងស្របតាមអាយុ និងវប្បធម៌។ អង្គការ OneHope បានជួយដល់កុមារឱ្យមានបទពិសោធដាមួយនឹងរឿងរ៉ាវរបស់ព្រះជាម្ចាស់តាំងពីឆ្នាំ១៩៨៧ ដោយចែករំលែកសារដែលផ្លាស់ប្រែជីវិតនៃក្តីសង្ឃឹមជាមួយកុមារ និងយុវជនគ្រប់ប្រទេស។ គេហទំព័រ onehope.net ។

វិធីសាស្ត្រ

ការសិក្សាបានស្ទង់មតិលើក្មេងជំទង់ចំនួន ៤,៣៩៤នាក់ ដែលមានអាយុចន្លោះពី១៣-១៩ឆ្នាំនៅក្នុង ២០ប្រទេស។ នៅក្នុងប្រទេសនីមួយៗ ប៉ាន់គំរូតំណាងឱ្យក្មេងជំទង់ប្រមាណ៤០០នាក់បានផ្តល់អំណាចនៃការជឿជាក់បែបស្ថិតិរហូតដល់៩៥% ដែលចោលទ្វេផលជាភាគរយ គឺស្ថិតក្នុង៥%នៃចំនួនប្រជាជនពិតសម្រាប់ក្មេងជំទង់ដែលមានអាយុពី១៣ទៅ១៩ឆ្នាំ និងធ្វើតេស្តស្ថិតិដែលត្រូវគ្នា។ សម្រាប់តំបន់ពហុប្រទេស និងទូទាំងពិភពលោក កម្រិតនៃទំនុកចិត្តគឺមានកាន់តែខ្ពស់ ហើយកម្រិតនៃកំហុសគឺមានទាប។

នៅក្នុងប្រទេសចំនួន៥ (ប្រទេសចិន អេហ្ស៊ីប ឥណ្ឌា ជប៉ុន និងរៀតណាម) កូតាត្រូវបានប្រើដើម្បីធានាថាយ៉ាងហោចណាស់១០%នៃអ្នកឆ្លើយតបជាគ្រិស្តបរិស័ទ ដើម្បីមានទំហំគំរូសម្រាប់ការវិភាគ និងការប្រៀបធៀបផ្អែកលើសាសនាយ៉ាងមានន័យ។ នៅក្នុងប្រទេសមួយចំនួនទៀត ទំហំគំរូអប្បបរមា១០% សម្រាប់គ្រិស្តបរិស័ទ ឬម៉ូស្លីមត្រូវបានបំពេញ ឬប៉ាន់ស្មានដោយមិនប្រើកូតា។ កូតាគំរូក៏ត្រូវបានប្រើនៅក្នុងប្រទេសកេនយ៉ា ដើម្បីធានាថាអ្នកឆ្លើយតបយ៉ាងតិច៤០% ជាស្រ្តី។

ឧបករណ៍នេះត្រូវបានចែកចាយតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ។ ក្នុងនាមជាអ្នកគ្រប់គ្រងវាស់ស្ទង់គុណភាព អ្នកឆ្លើយសំណួរត្រូវបានគេដកសិទ្ធិ ប្រសិនបើពួកគេឆ្លើយមិនត្រឹមត្រូវនូវសំណួរសម្រាំងងាយៗ។ ឧបករណ៍ស្រាវជ្រាវមានសំណួរមូលដ្ឋានចំនួន៧០ ដោយមានសំណួរបន្ថែមជាច្រើនទៀតដែលបានរៀបចំសម្រាប់តំបន់នីមួយៗ ដើម្បីស្វែងរកប្រធានបទជាក់លាក់នៃចំណាប់អារម្មណ៍។

ការប្រមូលទិន្នន័យ

ទិន្នន័យសម្រាប់ការសិក្សានេះត្រូវបានប្រមូលចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។ យើងជឿជាក់ថាការស្រាវជ្រាវនេះឆ្លុះបញ្ចាំងពីជំនឿ និងឥរិយាបថរបស់ក្មេងជំងឺ មុនពេលពួកគេចាប់ផ្តើមមានការអនុវត្តនៅផ្ទះ និងការធ្វើចត្តាឡីស័ក ដែលអាចត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ទិន្នន័យរួមទាំងពេលវេលាសរុបដែលបានចំណាយលើអនឡាញ និងសូចនាករសុខភាពផ្លូវចិត្ត រួមមានការធ្លាក់ទឹកចិត្ត ថប់បារម្ភ និងចំណុចផ្សេងៗទៀតដែលត្រូវបានលើកយកធ្វើការត្រួតពិនិត្យ ជាផ្នែកនៃការសិក្សានេះ។ នៅគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសចិន ការប្រមូលទិន្នន័យត្រូវបានបញ្ចប់មុនពេលមានការបិទខ្ទប់ថ្នាក់ជាតិដោយសារតែជំងឺរាតត្បាតកូរ៉ូណាវីរុស។ ប្រទេសចិន គឺជាករណីលើកលែងដ៏គួរឱ្យកត់សម្គាល់ ដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាតនេះ ជាមួយនឹងការបិទខ្ទប់មុនដំបូង។

ប្រទេស

ទំហំគំរូ

កាលបរិច្ឆេទនៃការប្រមូលទិន្នន័យ

ប្រទេសអាហ្សង់ទីន
 ប្រទេសប្រេស៊ីល
 ប្រទេសចិន
 ប្រទេសកូឡុំប៊ី
 ប្រទេសអេស៊ីប
 ប្រទេសឥណ្ឌា
 ប្រទេសឥណ្ឌូនេស៊ី
 ប្រទេសជប៉ុន
 ប្រទេសកេនយ៉ា
 ប្រទេសមិកស៊ិក
 ប្រទេសហុល្លង់
 ប្រទេសនីហ្សេរីយ៉ា
 ប្រទេសព័រទុយកាល់
 ប្រទេសរ៉ូម៉ានី
 ប្រទេសរុស្ស៊ី
 ប្រទេសអាហ្វ្រិកខាងត្បូង
 ប្រទេសអេស្ប៉ាញ
 ចក្រភពអង់គ្លេស
 សហរដ្ឋអាមេរិក
 ប្រទេសវៀតណាម

មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤១៣នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤១២នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤២៥នាក់
 មានក្មេងជំងឺចំនួន៤៣៥នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤២០នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់
 មានក្មេងជំងឺចំនួន៤១៩នាក់

ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០
 ទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី៧ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី៧ ខែមីនា ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
 ថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
 ថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

និយមន័យ

គ្រិស្តបរិស័ទដែលប្តេជ្ញា

ក្មេងជំទង់ដែលហៅខ្លួនឯងថាជាគ្រិស្តបរិស័ទ ប៉ុន្តែមិនមែនជាក្រុមស្នូរបន្ទាល់ព្រះយេស៊ូវ ឬមរមន ហើយជាអ្នកដែលមានលក្ខណៈដូចខាងក្រោម៖

- ជឿថាមានព្រះជាម្ចាស់ ហើយពួកគេមានទំនាក់ទំនងផ្ទាល់ជាមួយទ្រង់
- ជឿលើព្រះយេស៊ូវថាជាព្រះបុត្ររបស់ព្រះ
- ជឿថាការលើកលែងទោសបាបអាចកើតឡើងបានមានតែតាមការជឿលើព្រះយេស៊ូវគ្រិស្ត
- ជឿលើព្រះគម្ពីរ ថាជាព្រះបន្ទូលរបស់ព្រះ
- អានព្រះគម្ពីរដោយខ្លួនឯងរៀងរាល់ថ្ងៃ ឬរាល់សប្តាហ៍
- អធិស្ឋានរៀងរាល់ថ្ងៃ ឬរាល់សប្តាហ៍

សូមសម្គាល់ថា គ្រិស្តបរិស័ទជំទង់ដែលប្តេជ្ញាចិត្តអាចជាកាតូលិក សេរីនដេអាត៍រីនទីស្ទ អូតូដុក ឬគ្រិស្តបរិស័ទនិកាយផ្សេងៗ។

គ្រិស្តបរិស័ទដែលមានតែឈ្មោះ

ក្មេងជំទង់ដែលហៅខ្លួនឯងជាគ្រិស្តបរិស័ទ ប៉ុន្តែមិនមែនជាក្រុមស្នូរបន្ទាល់ព្រះយេស៊ូវ ឬមរមន ហើយជាអ្នកដែលមិនមានលក្ខណៈនៃជំនឿស្នូល ឬទម្លាប់ដែលត្រូវបានបង្កើតឡើងសម្រាប់គ្រិស្តបរិស័ទដែលប្តេជ្ញា។

សាសនាផ្សេងៗ

ក្មេងជំទង់ដែលហៅខ្លួនឯងថាអ្នកកាន់សាសនាព្រះពុទ្ធ ហិណ្ឌូ យូដា ម៉ូស្លីម ឬសាសនាផ្សេងៗទៀត។

គ្មានសាសនា

ក្មេងជំទង់ដែលហៅខ្លួនឯងថាជាអ្នកមិនជឿលើព្រះ មិនជឿថាមានព្រះ ឬមិនចូលក្នុងចំណុចខាងលើ។

មានសំណួរបន្ថែម?

តើអ្នកមានសំណួរអំពីការសិក្សាស្រាវជ្រាវនេះ?
សូមទាក់ទងមកកាន់ research@onehope.net



វប្បធម៌យុវជនសកល របាយការណ៍ពិភពលោក
Copyright © 2021 by OneHope, Inc.
600 SW Third Street Pompano, FL 33060
onehope.net

© វប្បធម៌យុវជនសកលព្រះគម្ពីរសកល ២០០៥ - ដកស្រង់ដោយមានការអនុញ្ញាត។
វប្បធម៌យុវជនសកល
ការកែសម្រួលអត្ថបទ EVS៖ ឆ្នាំ២០១៦

ឯកសារយោងដែលបានស្នើ៖
អង្គការ OneHope (ខែសីហា ២០២០). វប្បធម៌យុវជនសកល របាយការណ៍ពិភពលោក។
www.globalyouthculture.net



វប្បធម៌យុវជន សកល

